



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ២១

ត្រីមាសទី០១ ឆ្នាំ២០១៩

**រាជកិច្ច**

ជួយចេញពី

**ទីស្តីការគណៈរដ្ឋមន្ត្រី**

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សាកល ប្រកាស

**ក**

**មាតិកា**

**I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ**

**ព្រះរាជក្រឹត្យ**

- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣០៥ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី ឃុនខាន** (SU,KUNCAN) ជនជាតិចិន សញ្ជាតិចិន ២៣១១
- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣០៦ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី កៃឈីង** (SU,CAICHENG) ជនជាតិចិន សញ្ជាតិចិន ២៣១២
- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣០៧ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី ជិនយាន** (SU,JINQUAN) ជនជាតិចិន សញ្ជាតិចិន ២៣១៣
- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣០៨ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី ជិនហ្សុង** (SU,JINCHUN) ជនជាតិចិន សញ្ជាតិចិន ២៣១៤
- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣០៩ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី ដឺជី** (SU,ZEJI) ជនជាតិចិន សញ្ជាតិចិន ២៣១៥
- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១០ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី ដឺហ្សិន** (SU,ZIGEN) ជនជាតិចិន សញ្ជាតិចិន ២៣១៦
- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១១ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី ឈានស័ង** (SU,QUANSHENG) ជនជាតិចិន សញ្ជាតិចិន ២៣១៧
- ២៦-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១២ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ តាមសញ្ញាតូបនីយកម្ម ដល់លោក **ស្ទី ហ្គោលីន** (SU,BAOLIN) ជនជាតិចិន សញ្ជាតិចិន ២៣១៨
- ២៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១៣ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ អនុប្រធាន និងឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២១រូប និងតែងតាំងជំនួយការឯកឧត្តម **ឱម យ៉ុងឡាង** ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ចំនួន ០២រូប ២៣១៩
- ២៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១៤ ស្តីពី ការកែសម្រួលសមាសភាពក្រុមប្រឹក្សា គណៈស្ថាបត្យករកម្ពុជា និងអគ្គលេខាធិការដ្ឋាន នៃគណៈស្ថាបត្យករកម្ពុជា ២៣២១
- ២៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១៥ ស្តីពី ការតែងតាំងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក ដល់លោក **សោម ច័ន្ទធីនា** នាយឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាល ជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ២៣២៤

- ២៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១៦ ស្តីពី ការតែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ជី វណ្ណឌី** ជាអគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ២៣២៥
- ២៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១៧ ស្តីពី ការតម្កើងឯកឧត្តម **ឡាយ ព្រហស្ថ** ទីប្រឹក្សារាជរដ្ឋាភិបាល ពីឋានៈស្មើរដ្ឋលេខាធិការ មកជាឋានៈស្មើ រដ្ឋមន្ត្រី ២៣២៦
- ២៨-០២-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០២១៩/៣១៨ ស្តីពី ការតម្កើងឋានន្តរស័ក្តិ ដល់ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ កម្ពុជា នៃក្រសួងមហាផ្ទៃ ២៧ រូប ២៣២៧

## II. រាជរដ្ឋាភិបាល

### ១. អនុក្រឹត្យ

- ១៩-០៣-២០១៩ -អនុក្រឹត្យលេខ ៤៧ អនក្រ.បក ស្តីពី ការកែប្រែនិងការតម្កើងប្រាក់ឧបត្ថម្ភប្រចាំខែ ចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និង ការិយាល័យ ប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ២៣២៩
- ១៩-០៣-២០១៩ -អនុក្រឹត្យលេខ ៤៨ អនក្រ.បក ស្តីពី ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីត មន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ២៣៣២
- ១៩-០៣-២០១៩ -អនុក្រឹត្យលេខ ៤៩ អនក្រ.បក ស្តីពី ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ២៣៣៥
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៤៩ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ២៣៣៨
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ ២៣៣៩
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ២៣៤០
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥២ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៣៤១
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ ២៣៤៣
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥៤ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៣៤៤
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៣៤៦
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ ២៣៤៨
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥៧ អនក្រ.តត ស្តីពី ការតែងតាំងមុខងារ នាយទាហាន ២៣៤៩
- ២៧-០២-២០១៩ -អនុក្រឹត្យលេខ ២៥៨ អនក្រ.តត ស្តីពី ការបញ្ចប់មុខតំណែង និងការតែងតាំង មុខតំណែងមន្ត្រីរាជការ ២៣៥០

# គ

|            |                                                                                                                   |      |
|------------|-------------------------------------------------------------------------------------------------------------------|------|
| ២៨-០២-២០១៩ | -អនុក្រឹត្យលេខ ២៥៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៥២ |
| ២៨-០២-២០១៩ | -អនុក្រឹត្យលេខ ២៦០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៥៣ |
| ០១-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦១ អនក្រ.តត ស្តីពី ការបញ្ចប់មុខតំណែងមន្ត្រីរាជការ                                                 | ២៣៥៤ |
| ០១-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ                                                       | ២៣៥៥ |
| ០១-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ                                                              | ២៣៥៧ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦៥ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៦០ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦៦ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៦២ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦៧ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៦៣ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៦៤ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៦៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៦៥ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៧០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៦៦ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៧១ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ                                  | ២៣៦៨ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៧២ អនក្រ.តត ស្តីពី ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ                                  | ២៣៧២ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៧៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៧៤ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៧៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ                                                        | ២៣៧៥ |
| ០៤-០៣-២០១៩ | -អនុក្រឹត្យលេខ ២៧៥ អនក្រ.តត ស្តីពី ការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាព<br>ទំនេរគ្មានបៀវត្ស                 | ២៣៧៦ |
| ០៥-០៣-២០១៩ | -អនុក្រឹត្យលេខ ២៧៧ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយ<br>រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច | ២៣៧៧ |

## ២.សេចក្តីសម្រេច

|            |                                                                                                                                                                                                 |      |
|------------|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------|
| ០៦-០៣-២០១៩ | -សេចក្តីសម្រេចលេខ ៤០ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បី<br>ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤<br>របស់រាជរដ្ឋាភិបាលកម្ពុជា | ២៣៧៩ |
| ០៦-០៣-២០១៩ | -សេចក្តីសម្រេចលេខ ៤១ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បី<br>ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤<br>របស់រាជរដ្ឋាភិបាលកម្ពុជា | ២៣៨៥ |



- ០៦-០៣-២០១៩ -សេចក្តីសម្រេចលេខ ៤២ សសរ ស្តីពី ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដើម្បី  
ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤  
របស់រាជរដ្ឋាភិបាលកម្ពុជា ២៣៩១
- ០៩-០៤-២០១៩ -សេចក្តីសម្រេចលេខ ៥៨ សសរ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការត្រួត  
ពិនិត្យផលិតផលផ្ទាំងកំ ២៣៩៤

**៣.សេចក្តីណែនាំ**

- ១១-០៣-២០១៩ -សេចក្តីណែនាំលេខ ០១ សណន ស្តីពី តួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់  
ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងការបំពេញបេសកកម្មដើម្បីត្រួត  
ពិនិត្យនិងគាំទ្រកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់  
រាជរដ្ឋាភិបាលកម្ពុជា ២៣៩៧

**III.ការងារបណ្តាញក្រសួង**

**១.ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

- ២៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ២០៤ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់  
ឆ្នាំ២០១៩ របស់នាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា ២៤០០
- ២៦-០២-២០១៩ -ប្រកាសអន្តរក្រសួងលេខ ២០៥ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់  
ឆ្នាំ២០១៩ របស់នាយកដ្ឋានធានាគុណភាពអប់រំ នៃក្រសួងអប់រំ យុវជន និងកីឡា ២៤០៥

**២.ទីស្តីការដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម**

- ២២-១០-២០១៨ -ប្រកាសលេខ ៣៥៥ ឧស.កឧ.ប្រក១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ហ័រយូ ស៊ិនប៉ង  
ផ្លាស្ទិក (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទិក ២៤១០
- ២២-១០-២០១៨ -ប្រកាសលេខ ៣៥៦ ឧស.កឧ.ប្រក១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន អេសស៊ីជី ខនត្រីត  
រូហ្វ (ខេមបូឌា) ខូ អិលធីឌី បង្កើតរោងចក្រ ផលិតក្បឿង ២៤១៣
- ២២-១០-២០១៨ -ប្រកាសលេខ ៣៥៧ ឧស.កឧ.ប្រក១០ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ពូជិច ខូ អិលធីឌី  
បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ២៤១៦



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣០៩

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ជាតិបន្តនិយកម្មដល់លោក **ស៊ី ឃុនខាន** (SU, KUNCAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៩៩១ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០២.៣០៩

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកពិស្តារគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣១០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ូ ឆៃឈីង** (SU, CAICHENG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៤ ខែមីនា ឆ្នាំ១៩៨៧ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០២.៣១០

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣០៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតុបន្លំយកម្មដល់លោក **ស៊ូ ជិនឈាន** (SU, JINQUAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៩៧៩ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ព្រះរាជាណាចក្រកម្ពុជា ១៩០៥.៣១១

**ន សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣១០៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ី ជិនឈុន** (SU, JINCHUN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៨៣ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០២.៣១២

*ស៊ីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣១០៩

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ូ ដឺជី (SU, ZEJI)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៨៦ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។

**មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព.រ. ១៩០២.៣១៣

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣១១០

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ូ ដឺអិន (SU, ZIGEN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ១៩៨៣ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០២.៣១២

*សីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣១១

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ូ ឈានសីង** (SU, QUANSHENG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៨៧ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ចា.ល. ១៩០២.៣១៥

*ស ហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/ ៣១២

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ តាមសញ្ញាតូបនីយកម្មដល់លោក **ស៊ូ ហ្វេនលីន (SU, BAOLIN)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ១៩៨១ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០២-៣១៦

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិសាស្ត្របណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/០១១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥១០/០០៨ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៨១១/០១៧ ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ :** តែងតាំង និងផ្តល់ឋានៈ **អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ** ៖

- |    |         |                           |                                  |
|----|---------|---------------------------|----------------------------------|
| ១- | ឯកឧត្តម | <b>យន់ ស៊ីណាត</b>         | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b>   |
| ២- | ឯកឧត្តម | <b>ម៉ាក សុដារី</b>        | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b>   |
| ៣- | ឯកឧត្តម | <b>យ៉ិនឡេង ពុទ្ធិវិទូ</b> | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b>   |
| ៤- | ឯកឧត្តម | <b>សឃុត្តិ ហ៊ុនណា</b>     | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b>   |
| ៥- | ឯកឧត្តម | <b>ទូច ស៊ីណារី</b>        | មានឋានៈស្មើ <b>រដ្ឋមន្ត្រី</b> ។ |

**មាត្រា ២ :** តែងតាំង និងផ្តល់ឋានៈ **ឧបការី** នៃអង្គភាពប្រឆាំងអំពើពុករលួយ ៖

- |    |         |                          |                                     |
|----|---------|--------------------------|-------------------------------------|
| ១- | ឯកឧត្តម | <b>អ៊ឹម កាន</b>          | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b>    |
| ២- | ឯកឧត្តម | <b>ឈាន ភារា</b>          | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b>    |
| ៣- | ឯកឧត្តម | <b>យ៉ិនឡេង ពុទ្ធិវ៉ា</b> | មានឋានៈស្មើ <b>រដ្ឋលេខាធិការ</b>    |
| ៤- | ឯកឧត្តម | <b>កែវ ធីតុប</b>         | មានឋានៈស្មើ <b>អនុរដ្ឋលេខាធិការ</b> |
| ៥- | ឯកឧត្តម | <b>យូ រ៉ា</b>            | មានឋានៈស្មើ <b>អនុរដ្ឋលេខាធិការ</b> |



|              |        |              |                              |
|--------------|--------|--------------|------------------------------|
| ៦- ឯកឧត្តម   | ប្រាំ  | សំអុល        | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៧- ឯកឧត្តម   | ទួន    | នវិទ្យ       | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៨- ឯកឧត្តម   | អ៊ឹម   | ឧត្តម        | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៩- ឯកឧត្តម   | ប្រសិន | សុចន្ទ្រា    | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១០- លោកជំទាវ | ម៉ា    | សុយិនជា      | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១១- លោកជំទាវ | អ៊ុំ   | សោភ័ណ        | មានឋានៈស្មើ អគ្គនាយក         |
| ១២- ឯកឧត្តម  | ប៉ូ    | ផល្លា        | មានឋានៈស្មើ អគ្គនាយក         |
| ១៣- ឯកឧត្តម  | សុន    | ណាវ៉ាន់នី    | មានឋានៈស្មើ អគ្គនាយក         |
| ១៤- ឯកឧត្តម  | សយ     | ច័ន្ទវិចិត្រ | មានឋានៈស្មើ អគ្គនាយក         |
| ១៥- លោកជំទាវ | យាង    | អេនា         | មានឋានៈស្មើ អគ្គនាយក         |
| ១៦- ឯកឧត្តម  | សេង    | គុសល         | មានឋានៈស្មើ អគ្គនាយក ។       |

**មាត្រា ៣ :** តែងតាំងជំនួយការឯកឧត្តម **ឱម យ៉ិនឡុង** ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ៖

- |             |     |          |                        |
|-------------|-----|----------|------------------------|
| ១- លោកជំទាវ | តិច | ចាន់សុធី | មានឋានៈស្មើ អគ្គនាយក   |
| ២- ឯកឧត្តម  | លី  | សារី     | មានឋានៈស្មើ អគ្គនាយក ។ |

**មាត្រា ៤ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះរាជាណាចក្រកម្ពុជា ១៩០២.៣១១

ស្រីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ  
ស្តីពី**

នស/រកត/០២១៩/១១១៤

**ការកែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា  
និងអគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យករកម្ពុជា**

**យើង**

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី  
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ  
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា  
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី  
ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែល  
ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែល  
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១១/១១២៤ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ស្តីពី  
ការបង្កើតគណៈស្ថាបត្យករកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៦/៨២២ ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពី  
ការកែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា និងអគ្គលេខាធិការដ្ឋាននៃគណៈ  
ស្ថាបត្យករកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  
នៃព្រះរាជាណាចក្រកម្ពុជា





**ត្រាស់ ប ឡា ប័**

**មាត្រា ១. -**

កែសម្រួលសមាសភាពក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ដូចខាងក្រោម៖

|                          |               |                                                                     |                   |
|--------------------------|---------------|---------------------------------------------------------------------|-------------------|
| សម្តេចអគ្គមហាសេនាបតីតេជោ | ហ៊ុន សែន      | នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា                              | ប្រធានកិត្តិយស    |
| ១-ឯកឧត្តម                | ជា សុផាវ៉ា    | ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ | ប្រធាន            |
| ២-ឯកឧត្តមបណ្ឌិតសភាចារ្យ  | ហង់ ជួនណារ៉ុន | រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា                                | អនុប្រធាន         |
| ៣-លោកជំទាវ               | ឡឿង សកុណា     | រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                           | អនុប្រធាន         |
| ៤-ឯកឧត្តម                | លីម ស៊ីជេនីន  | រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន                           | អនុប្រធាន         |
| ៥-ឯកឧត្តម                | នាយ ឫទ្ធិសែន  | អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈស្ថាបត្យករកម្ពុជា               | សមាជិកអចិន្ត្រៃយ៍ |
| ៦-ឧកញ៉ា                  | គឹម ម៉េង      | ប្រធានសភាពាណិជ្ជកម្មកម្ពុជា                                         | សមាជិក            |
| ៧-ឧកញ៉ា                  | ពូង ឃាតសែ     | ប្រធានសមាគមអ្នកសាងសង់កម្ពុជា                                        | សមាជិក            |
| ៨-ឯកឧត្តម                | អ៊ុំ ប្រាំង   | រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល                                     | សមាជិក            |
| ៩-ឯកឧត្តម                | សូ ស គង់      | រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ                                    | សមាជិក            |
| ១០-ឯកឧត្តម               | ម៉ែន សុផល     | រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់                  | សមាជិក            |
| ១១-ឯកឧត្តម               | ឡៅ ធីត្វសីហា  | រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់                  | សមាជិក            |
| ១២-ឯកឧត្តម               | ឱក ម៉ុង       | រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម                                      | សមាជិក            |
| ១៣-ឯកឧត្តម               | វ៉ាន សុផល្លេត | រដ្ឋលេខាធិការក្រសួងបរិស្ថាន                                         | សមាជិក            |
| ១៤-លោកជំទាវ              | គង់ បញ្ញា     | រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង                                   | សមាជិក            |
| ១៥-ឯកឧត្តម               | អ៊ុន វ៉ិចាតិ  | ទីប្រឹក្សាជាន់ខ្ពស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា                | សមាជិក            |
| ១៦-ឯកឧត្តម               | អ៊ុំ ម៉ុងឡេង  | សមាជិកក្រុមប្រឹក្សាអ្នកច្បាប់                                       | សមាជិក            |
| ១៧-ឯកឧត្តមបណ្ឌិតសភាចារ្យ | ច័ន្ទ សំណួរ   | អនុប្រធានរាជបណ្ឌិតសភាកម្ពុជា                                        | សមាជិក            |
| ១៨-ឯកឧត្តម               | ឡឿង សុភ័ណ្ឌ   | ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                    | សមាជិក            |
| ១៩-ឯកឧត្តម               | ម៉ែន សុផាណា   | ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                    | សមាជិក            |
| ២០-ឯកឧត្តម               | ហ៊ុយ ណារ៉ា    | ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                    | សមាជិក            |
| ២១-ឯកឧត្តម               | អ៊ុំ សំរោង    | សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌                 | សមាជិក            |
| ២២-ឯកឧត្តម               | ជេត ជានី      | សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ                        | សមាជិក            |
| ២៣-ឯកឧត្តម               | លីម វិរក្ស    | អគ្គនាយករដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម                         | សមាជិក            |
| ២៤-ឯកឧត្តម               | អ៊ុំ ឃ្យឺន    | នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា                                  | សមាជិក            |
| ២៥-លោក                   | ហេង សុផាឌី    | សាកលវិទ្យាធិការស្តីទីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ            | សមាជិក            |
| ២៦-លោក                   | ចាន់ សុឃាង    | សាកលវិទ្យាធិការនៃសាកលវិទ្យាល័យន័រតុន                                | សមាជិក            |
| ២៧-លោក                   | ឡឿង សីហា      | សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវប្បធម៌                               | សមាជិក            |
|                          | ធាន ថេរី      | សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា                         | សមាជិក            |



**មាត្រា ២. -**

តែងតាំងសមាសភាពអគ្គលេខាធិការដ្ឋាននៃគណៈស្ថាបត្យកម្មជា ដូចខាងក្រោម៖

- |                                   |                                                                       |
|-----------------------------------|-----------------------------------------------------------------------|
| ១-ឯកឧត្តម <b>នាយ ឫទ្ធិសែន</b>     | អគ្គលេខាធិការ មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន      |
| ២-ឯកឧត្តម <b>ហឿន សុភស័ក្ត្រ</b>   | អគ្គលេខាធិការរង មានឋានៈស្មើរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន    |
| ៣-ឯកឧត្តម <b>ជី ស៊ីថា</b>         | អគ្គលេខាធិការរង មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤-ឯកឧត្តម <b>ឡាន ស៊ី</b>          | អគ្គលេខាធិការរង មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥-ឯកឧត្តម <b>បេឡាង សុជាតិខេម</b>  | អគ្គលេខាធិការរងមានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន  |
| ៦-ឯកឧត្តម <b>ឡូ សារឿន</b>         | អគ្គលេខាធិការរង មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៧-ឯកឧត្តម <b>គង់ កុសល</b>         | អគ្គលេខាធិការរង មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៨-ឯកឧត្តម <b>លី ស្មី</b>          | អគ្គលេខាធិការរង មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៩-ឯកឧត្តម <b>លីម ម៉ូ</b>          | អគ្គលេខាធិការរង មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន |
| ១០-ឯកឧត្តម <b>ជា ប័ន្ទថេបវ៉ាស</b> | អគ្គលេខាធិការរងមានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន  |

**មាត្រា ៣. -**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៤. -**

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជាណាចក្រកម្ពុជា ១៩០៤-៣១៤

*N N*  
*ស ហមុនី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/៣១៥

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តែងតាំងឋានន្តរស័ក្តិ **ឧត្តមសេនីយ៍ឯក ដល់លោក សោម ប័ន្ទធីណា** អគ្គលេខ ៧៨៤៨៥ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

៣១.០៤.២០១៩

សីហមុនី

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
  
**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/០១១៦

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៣៩ ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីលក្ខន្តិកៈដោយឡែកក្របខ័ណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៨/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៨ ស្តីពីគោលការណ៍រួច នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៨ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១:** តែងតាំង និងផ្តល់ឋានៈ ឯកឧត្តម **ច័ ឆន្ទធី** ជាអគ្គលេខាធិការរង នៃអាជ្ញាធរសវនកម្មជាតិ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះរាជ. ១៩០៥.៣២០

*ស វីហមុនី*

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នរោត្តម សីហមុនី**  
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី**  
*Blas*  
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/ ៣១១៧

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែល ប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

- មាត្រា ១ :** តម្កើងឯកឧត្តម **ឡាយ ព្រហ្មស្ថ** ទីប្រឹក្សារាជរដ្ឋាភិបាល ពីឋានៈស្ម័គ្រចិត្តខាងការ មកជាឋានៈស្ម័គ្រ រដ្ឋមន្ត្រី ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខនេះតទៅ ។

ព.រ.ណ. ១៩០២. ៣២១

**នរោត្តម សីហមុនី**

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
**ឧបនាយករដ្ឋមន្ត្រីប្រចាំការ**  
**រដ្ឋមន្ត្រីទទួលបន្ទុកទីភ្នាក់ងារគណៈរដ្ឋមន្ត្រី**



**កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន**



**ព្រះរាជក្រឹត្យ**

**យើង**

នស/រកត/០២១៩/០១១៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី**  
**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ**  
**ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា**  
**ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

**ត្រាស់បង្គាប់**

**មាត្រា ១ ៖** តម្កើងឋានន្តរស័ក្តិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ និងនាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រី  
នគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ២៧រូប ៖

**ក- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ឯក**

- ១- ឧត្តមសេនីយ៍ទោ **យិន គារ** អត្តលេខ ០១០២៦
- ២- ឧត្តមសេនីយ៍ទោ **គោត ណារ៉ា** អត្តលេខ ០២១៤១
- ៣- ឧត្តមសេនីយ៍ទោ **អ៊ឹម វ៉ែន** អត្តលេខ ០២១៤២
- ៤- ឧត្តមសេនីយ៍ទោ **អ៊ុន ស៊ីថា** អត្តលេខ ០៦៥២២
- ៥- ឧត្តមសេនីយ៍ទោ **ឡុន ហាបាណា** អត្តលេខ ៨៤៤១០ ។

**ខ- ឋានន្តរស័ក្តិ ឧត្តមសេនីយ៍ធាន**

- ១- ឧត្តមសេនីយ៍ត្រី **សាយ សោភ័ណ្ឌ** អត្តលេខ ០១២៦៨
- ២- ឧត្តមសេនីយ៍ត្រី **ហ៊ុយ សោភ័ណ្ឌការ** អត្តលេខ ០២១៤៦



|     |                 |                        |         |         |
|-----|-----------------|------------------------|---------|---------|
| ៣-  | ឧត្តមសេនីយ៍ត្រី | <b>ចង្វ ចន្ទា</b>      | អត្តលេខ | ០៥៧៤០   |
| ៤-  | ឧត្តមសេនីយ៍ត្រី | <b>ឃុន មណ្ឌល</b>       | អត្តលេខ | ១៦២១៨   |
| ៥-  | ឧត្តមសេនីយ៍ត្រី | <b>ផាន់ ជីវ័ន្ត</b>    | អត្តលេខ | ៥៥០៦៤   |
| ៦-  | ឧត្តមសេនីយ៍ត្រី | <b>ទួន សារៀន</b>       | អត្តលេខ | ៥៥៩៦៩   |
| ៧-  | ឧត្តមសេនីយ៍ត្រី | <b>ម៉ែង សែ</b>         | អត្តលេខ | ៥៩៦៧៤   |
| ៨-  | ឧត្តមសេនីយ៍ត្រី | <b>ត្រាំ ច័រ</b>       | អត្តលេខ | ៦៣២១៤   |
| ៩-  | ឧត្តមសេនីយ៍ត្រី | <b>ឈឹម ចាន់ពិសិដ្ឋ</b> | អត្តលេខ | ៦៦៥៧២   |
| ១០- | ឧត្តមសេនីយ៍ត្រី | <b>សាង សុផល</b>        | អត្តលេខ | ៧៧៦៦៦ ។ |

**ក- ឋានន្តរសេនីធិ ឧត្តមសេនីយ៍ត្រី**

|     |            |                      |         |         |
|-----|------------|----------------------|---------|---------|
| ១-  | វរសេនីយ៍ឯក | <b>ស្រង់ ប៊ុលី</b>   | អត្តលេខ | ០២២១៩   |
| ២-  | វរសេនីយ៍ឯក | <b>ធរ ឡឿន</b>        | អត្តលេខ | ០៧០៦៣   |
| ៣-  | វរសេនីយ៍ឯក | <b>ខាន់ សុខគឹមរី</b> | អត្តលេខ | ០៧២៨៣   |
| ៤-  | វរសេនីយ៍ឯក | <b>គេវ ពេញបរិយា</b>  | អត្តលេខ | ១០៥៤២   |
| ៥-  | វរសេនីយ៍ឯក | <b>អៀ សុផល</b>       | អត្តលេខ | ១២១៥៥   |
| ៦-  | វរសេនីយ៍ឯក | <b>ច័រ ធាន</b>       | អត្តលេខ | ៣៦៥៧៨   |
| ៧-  | វរសេនីយ៍ឯក | <b>ទួន កាវិទ្យ</b>   | អត្តលេខ | ៥៤៦២១   |
| ៨-  | វរសេនីយ៍ឯក | <b>យឿម ម៉ាន់</b>     | អត្តលេខ | ៥៤៨៤០   |
| ៩-  | វរសេនីយ៍ឯក | <b>តៀប មករា</b>      | អត្តលេខ | ៥៥០៣២   |
| ១០- | វរសេនីយ៍ឯក | <b>ហ៊ុន ឆាយ</b>      | អត្តលេខ | ៦៥៣៩៩   |
| ១១- | វរសេនីយ៍ឯក | <b>ហេង សំណាង</b>     | អត្តលេខ | ៦៦៦៦៨   |
| ១២- | វរសេនីយ៍ឯក | <b>សាម ឆារ៉ា</b>     | អត្តលេខ | ៦៧៤៦៥ ។ |

**មាត្រា ២ ៖** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ ។

ព្រះរាជាណាចក្រកម្ពុជា, ភ្នំពេញ, ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

*ស៊ី ហុយស៊ី*

**នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម  
ឧបនាយករដ្ឋមន្ត្រីប្រចាំការ  
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី  
  
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ៤៨៧ អនក្រ.បក**



**អនុក្រឹត្យ  
ស្តីពី**

**ការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិក  
ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យ  
ប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១១/០១១ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤០ អនក្រ.បក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងប្រធានការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលក្រុង ស្រុក

៩

- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើត ការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-**

ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សាភិបាល ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ ត្រូវបានដំឡើងនិងកំណត់ដូចខាងក្រោម៖

| ល.រ | បរិយាយ                                                                          | ប្រាក់ឧបត្ថម្ភ(រៀល) |
|-----|---------------------------------------------------------------------------------|---------------------|
| ១   | ប្រធានក្រុមប្រឹក្សាភិបាល<br>ប្រធានក្រុមប្រឹក្សាខេត្ត                            | ១ ៤៤០ ០០០           |
| ២   | សមាជិកក្រុមប្រឹក្សាភិបាល<br>សមាជិកក្រុមប្រឹក្សាខេត្ត                            | ១ ១៣៥ ០០០           |
| ៣   | ប្រធានក្រុមប្រឹក្សាក្រុង<br>ប្រធានក្រុមប្រឹក្សាស្រុក<br>ប្រធានក្រុមប្រឹក្សាខណ្ឌ | ១ ១៥៥ ០០០           |
| ៤   | សមាជិកក្រុមប្រឹក្សាក្រុង<br>សមាជិកក្រុមប្រឹក្សាស្រុក<br>សមាជិកក្រុមប្រឹក្សាខណ្ឌ | ៩១០ ០០០             |
| ៥   | មេឃុំ ចៅសង្កាត់                                                                 | ១ ១១០ ០០០           |
| ៦   | ជំទប់ទី១<br>ចៅសង្កាត់រងទី១<br>ជំទប់ទី២<br>ចៅសង្កាត់រងទី២                        | ៨៥០ ០០០             |
| ៧   | សមាជិកក្រុមប្រឹក្សាឃុំ<br>សមាជិកក្រុមប្រឹក្សាសង្កាត់                            | ៧៤០ ០០០             |
| ៨   | មេភូមិ                                                                          | ៤០០ ០០០             |
| ៩   | អនុប្រធានភូមិ                                                                   | ២៨០ ០០០             |
| ១០  | សមាជិកភូមិ                                                                      | ២៥០ ០០០             |

**មាត្រា ២ .-**

ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត និងប្រធាន ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ខណ្ឌ ត្រូវបានដំឡើងនិងកំណត់ដូចខាងក្រោម៖

| ល.រ | បរិយាយ                                                                                               | ប្រាក់ឧបត្ថម្ភ(រៀល) |
|-----|------------------------------------------------------------------------------------------------------|---------------------|
| ១   | ប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី<br>ប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត                                 | ១ ៤៤០ ០០០           |
| ២   | អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានី<br>អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត                           | ១ ១៣៥ ០០០           |
| ៣   | ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង<br>ប្រធានការិយាល័យប្រជាពលរដ្ឋស្រុក<br>ប្រធានការិយាល័យប្រជាពលរដ្ឋខណ្ឌ | ១ ១៥៥ ០០០           |



**មាត្រា ៣ ..**

ប្រាក់ឧបត្ថម្ភដែលបានកំណត់នៅក្នុងអនុក្រឹត្យនេះ ត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ តទៅ។

**មាត្រា ៤ ..**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង ក្រុមប្រឹក្សា ស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ និងមេឃុំ ចៅសង្កាត់ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ**

**សម្តេចក្រឡាហោម ស ខេង**

**ឧបនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ**

**ពេជ្រ ម៉ីនធីន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ៤៨ អនក្រ.បក**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការបន្ថែមរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញក្រឹត្យលេខ១០ក្រ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ១៩៩៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពពលកម្មចំពោះនគរបាលប្រជាជនកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០៧/នស/៩៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីរបបសោធននិវត្តន៍និងសោធនបាត់បង់សមត្ថភាពការងារចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២០១/៤៥០ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០១ ស្តីពីរបៀបវាយបង្កើននិងប្រាក់បន្ទាប់បន្សំនៃរបៀបវាយរបស់មន្ត្រីរាជការស៊ីវិល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១០៨/០៣៩ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ ស្តីពីរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧១០/៥៩៥ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ ស្តីពីរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ៤១ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៥ ស្តីពីការបន្ថែមរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន

- បានឃើញអនុក្រឹត្យលេខ១៧៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកែប្រែ តម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សង្ខេប**

**មាត្រា១ .-**

របបសន្តិសុខសង្គមប្រចាំខែសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវបានកែប្រែនិងដំឡើង ដូចខាងក្រោម៖

- កម្រិត១ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៤៨០ ០០០(សែសិបប្រាំបីម៉ឺន)រៀល ដល់ ៥៣០ ០០០(ហាសិបបីម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៥៦០ ០០០(ហាសិបប្រាំមួយ ម៉ឺន)រៀល ក្នុង១(មួយ)ខែ
- កម្រិត២ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៥៣០ ០០១(ហាសិបបីម៉ឺនមួយ) រៀល ដល់ត្រឹម ៨០០ ០០០(ប៉ែតសិបម៉ឺន)រៀល ត្រូវផ្តល់ជូនបន្ថែមចំនួន ៣០ ០០០ (បីម៉ឺន)រៀល ក្នុង១(មួយ)ខែ
- កម្រិត៣ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នក្នុងចន្លោះចាប់ពី ៨០០ ០០១(ប៉ែតសិបម៉ឺនមួយ) រៀល ដល់ត្រឹម ៨១០ ០០០(ប៉ែតសិបមួយម៉ឺន)រៀល ត្រូវបន្ថែមឱ្យដល់ត្រឹម ៨៣០ ០០០ (ប៉ែតសិបបីម៉ឺន)រៀល ក្នុង១(មួយ)ខែ
- កម្រិត៤ : របបសន្តិសុខសង្គមប្រចាំខែបច្ចុប្បន្នចាប់ពី ៨១០ ០០១(ប៉ែតសិបមួយម៉ឺនមួយ)រៀល ឡើងទៅ ត្រូវផ្តល់ជូនបន្ថែម ២០ ០០០(ពីរម៉ឺន)រៀល ក្នុង១(មួយ)ខែ។

អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជនដែលទទួលបានការបន្ថែមរបបសន្តិសុខសង្គមប្រចាំខែ ក្នុងកម្រិតណាមួយខាងលើរួចមកហើយ មិនអាចទទួលបានកម្រិតផ្សេងទៀតឡើយ។

អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន មានតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានអនុលោម តាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ១៧៣ អនក្រ.បក ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការកែប្រែតម្លៃឯកតា នៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវទទួលបានការបន្ថែម របបសន្តិសុខសង្គមដូចខាងលើនេះឡើយ។

**មាត្រា២ .-**

របបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល និង អតីតយុទ្ធជនប្រចាំខែ ដែលបានកំណត់ក្នុង មាត្រា១ ខាងលើ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩។

ការកែប្រែរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិលនិងអតីតយុទ្ធជន ត្រូវធ្វើឡើងដោយ អនុក្រឹត្យបន្ទាប់ពីការពិគ្រោះយោបល់រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមុខងារ សាធារណៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។



**មាត្រា ៣ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។



ថ្ងៃទី១២ ខែកើត ខែឧសភា ឆ្នាំ ២ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩



**នាយករដ្ឋមន្ត្រី**  
**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

|                                                                                     |                                                                                     |                                                                                       |
|-------------------------------------------------------------------------------------|-------------------------------------------------------------------------------------|---------------------------------------------------------------------------------------|
| <b>ឧបនាយករដ្ឋមន្ត្រី</b><br><b>រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ</b>        | <b>រដ្ឋមន្ត្រី</b><br><b>ក្រសួងមុខងារសាធារណៈ</b>                                    | <b>រដ្ឋមន្ត្រី</b><br><b>ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា</b>            |
|  |  |  |
| <b>អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន</b>                                        | <b>ពេជ្រ ម៉ីនមិន</b>                                                                | <b>វង ឈុន</b>                                                                         |

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៤៩ អនក្រ.បក



**អនុក្រឹត្យ**

**ស្តីពី**

**ការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ**

**ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-**

ផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ ចំនួន ៥០ ០០០ (ប្រាំម៉ឺន) រៀលក្នុងម្នាក់ ជូនដល់មន្ត្រីរាជការស៊ីវិលនៃក្រុមនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រីនគរបាលជាតិកម្ពុជា មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ យោធិននៃកងយោធពលខេមរភូមិន្ទ មន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ មន្ត្រីរាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មន្ត្រីខុទ្ទកាល័យដូចមានកំណត់ក្នុងអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការដែលជាប្រធានស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើដូចមានកំណត់ក្នុងព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ សមាជិកក្រុមប្រឹក្សាព័ត៌មាន ខេត្ត ក្រុង ស្រុក

ខណ្ឌ ឃុំ សង្កាត់ មន្ត្រីនៃការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតដែលកំពុងបម្រើការងារនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ព្រមទាំងនិវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនបាត់បង់សមត្ថភាពការងារ និងជនពិការដែលជាអតីតមន្ត្រី រាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជា។

ប្រាក់ឧបត្ថម្ភនេះត្រូវបានផ្តល់សម្រាប់ម្នាក់ៗតែមួយកន្លែងនិងមួយលើកប៉ុណ្ណោះ។

**មាត្រា ២ .-**

ការបើកផ្តល់ប្រាក់ឧបត្ថម្ភខាងលើ ត្រូវអនុវត្តឱ្យបានមុនថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦២ និងត្រូវគោរពគោលការណ៍ដូចខាងក្រោម៖

១. ក្រសួង ស្ថាប័នដែលបានរៀបចំការបើកគណនីបៀវត្សជូនមន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួនរួចហើយ ត្រូវធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះចូលទៅក្នុងគណនីបៀវត្សរបស់សាមីជនម្នាក់ៗផ្ទាល់តែម្តង។
២. ការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនមន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែត ត្រូវអនុវត្តតាមគណនីបៀវត្សរបស់សាមីជនម្នាក់ៗ។
៣. ក្រសួង ស្ថាប័ន និងអង្គភាពដែលមិនទាន់បានបើកគណនីបៀវត្សសម្រាប់មន្ត្រីរាជការ បុគ្គលិក និងភ្នាក់ងារសាធារណៈរបស់ខ្លួន ត្រូវចាត់ចែងការបើកផ្តល់ប្រាក់ឧបត្ថម្ភឱ្យបានដល់សាមីជនម្នាក់ៗគ្រប់ចំនួននិងទាន់ពេលវេលា។
៤. និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល អតីតយោធិននៃកងយោធពលខេមរភូមិន្ទ និងអតីតមន្ត្រីនគរបាលជាតិកម្ពុជាដែលកំពុងបំពេញការងារជាមន្ត្រីជាប់កិច្ចសន្យា បុគ្គលិកអណ្តែត សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធានភូមិ ឬ សមាជិកភូមិ ត្រូវទទួលប្រាក់ឧបត្ថម្ភតែមួយកន្លែង ដែលចាត់ចែងបើកផ្តល់ដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
៥. ក្រសួង ស្ថាប័ន ត្រូវទទួលខុសត្រូវក្នុងការពិនិត្យផ្ទៀងផ្ទាត់ រៀបចំសំណើ និងធ្វើការបើកផ្តល់ប្រាក់ឧបត្ថម្ភដែលបានកំណត់ក្នុងអនុក្រឹត្យនេះ ដោយមិនរាប់បញ្ចូលមុខសញ្ញានិវត្តជនក្នុងចំណុច៤ខាងលើ។

**មាត្រា ៣ .-**

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាមី ត្រូវសហការនិងចាត់ចែងរៀបចំការបើកផ្តល់ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីឱ្យដល់សាមីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩។

ក្រសួង ស្ថាប័នថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកសំណើជាក់ស្តែងអំពីចំនួនមន្ត្រីដែលត្រូវទទួលប្រាក់ឧបត្ថម្ភមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាការប្រញាប់ ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំប្រកាសបន្ថែមឥណទានថវិកាជូនទាន់ពេលវេលានិងធានាឱ្យការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះអនុវត្តបានទាន់ពេលវេលា។



**មាត្រា ៤ .-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី១៤ ខែ កើត ឆ្នាំ ២០១៩ ឆ្នាំ ២ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែ កើត ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

បានយកសេចក្តីគោរពជម្រាបជូន

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន**

**រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ**

**ពេជ្រ ប៊ុនធិន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៤
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២៧/៩.៩.២០១៩.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយសហមេត្រី**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងអស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយសហមេត្រី ថ្នាក់ **វិបខិន្ទ** ជូនមន្ត្រីអង្គភាពការពារកុមារ CPU ចំនួន៤រូប ដែលមានស្នាដៃល្អក្នុងការជួយជ្រោមជ្រែងលើការស៊ើបអង្កេតបទល្មើសមនុស្សធម៌ រំលោភសេពសន្ថវៈ ជួញដូរកុមារ និងជួយបណ្តុះបណ្តាលការងារដល់កងកម្លាំងនគរបាលជាតិកម្ពុជា នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-លោក ម៉ាយហ្គីល ស្មីត (Michael SMITH) អនុប្រធានអង្គភាព CPU
- ២-លោក ណាយហ្គីល លី (Nigel LEE ) គ្រូបណ្តុះបណ្តាលនគរបាលនៅអង្គភាព CPU
- ៣-លោក ចន ហ្គីឌីន (John GEDEN) គ្រូបណ្តុះបណ្តាលនគរបាលនៅអង្គភាព CPU
- ៤-លោក ម៉ាក ថោនស៊ីន (Mark TOWNSEND) ទីប្រឹក្សាបច្ចេកទេសនិងជាគ្រូបណ្តុះបណ្តាលរបស់អង្គភាព CPU

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៨ រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២៥០ អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយមុនីសារាភ័ណ្ឌថ្នាក់**វិបខិត្ត** ជូនមន្ត្រីនគរបាលជាតិ ចំនួន៣រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

- |                               |                                                              |
|-------------------------------|--------------------------------------------------------------|
| ១-ឧត្តមសេនីយ៍ត្រី សំ សម្បត្តិ | អត្តលេខ ១៦២១២ អនុប្រធាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ      |
| ២-វរសេនីយ៍ឯក ខាត់ ហ៊ុន        | អត្តលេខ ០៩៤៨៩ នាយការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ |
| ៣-វរសេនីយ៍ឯក ស៊ី ផល្លា        | អត្តលេខ ៣០០៨៧ ជំនួយការឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ក់ ជិត្យ       |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៨ រោច ខែ មាស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ២៥១ អនក្រ.តត**

**អនុក្រឹត្យ**  
**ស្តីពីការជូនដោយសេវា**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.-**បំពាក់ដោយសេវាសេវា ជូនមន្ត្រីនគរបាលជាតិ និងមន្ត្រីអង្គភាព CPU ចំនួន៤រូប ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចប្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

- |                             |                                                             |
|-----------------------------|-------------------------------------------------------------|
| ១-វរសេនីយ៍ទោ ចិន វណ្ណារ៉ា   | អត្តលេខ ០៧៧៧២ នាយការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង |
| ២-វរសេនីយ៍ត្រី ជា សុខាណារិន | អត្តលេខ ៣០១៩៣ ប្រធានផ្នែកនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ        |
| ៣-លោកស្រី សោម វឌ្ឍនា        | ប្រធានគ្រប់គ្រងផ្នែកសេវាគាំពារសម្រាប់អង្គភាព CPU            |
| ៤-លោក ស៊ីវ វឌ្ឍនៈ           | មន្ត្រីទំនាក់ទំនងផ្ទាល់សម្រាប់អង្គភាព CPU                   |

**មាត្រា ២.-**រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យ នេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**អនុវត្តន៍៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៨ រោច ខែ មាស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩

**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២៧៤ អនក្រ. តត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយសាសនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយ **សាសនាជាតិ** ចំនួន ១៦ គ្រឿង ជូនអង្គការ មូលនិធិ និងសាលាបឋមសិក្សាដែលបានចូលរួមជួយកសាងអគារសិក្សានៅតាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-អង្គការ មូលនិធិ និងសាលា បានជួយកសាងអគារសិក្សាថ្មី ០១ខ្នង នៅសាលាបឋមសិក្សាហ៊ុនសែនព្រែកតានេន ខេត្តកែប ដោយចំណាយថវិកាសរុប ចំនួន ២០០ ១៦៤ ដុល្លារអាមេរិក៖

១-អង្គការ អេដ អេ អាក់ស្យុង Aide et Action (AEA)

២-មូលនិធិ ធីអ៊ិច TX Charitable Foundation

៣-សាលាអាយលីដអន្តរជាតិ iLEAD International School

ខ-Mr. OSHIRO YOSHIMASA បានជួយកសាងសង់អគារសិក្សា ០១ខ្នង នៅសាលាបឋមសិក្សាទឹកជូរ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ដោយចំណាយថវិកាសរុប ចំនួន ២៧ ៦៤៤ ដុល្លារអាមេរិក។

គ-ក្រុមហ៊ុន SFP Holdings Co.,LTD បានជួយកសាងសង់អគារសិក្សា ០១ខ្នង នៅសាលាបឋមសិក្សាវត្តប្រស្នា ឃុំសេនាភាជ្យ ស្រុកព្រះស្តេច ដោយចំណាយថវិកាសរុប ចំនួន ៤២ ១២០ ដុល្លារអាមេរិក។

ឃ-អង្គការ United World Schools បានកសាងអគារសិក្សាជាច្រើនខ្នងនៅសាលាបឋមសិក្សានានាក្នុងខេត្តស្ទឹងត្រែង ដោយចំណាយថវិកាសរុប ចំនួន ៦០០ ០០០ ដុល្លារអាមេរិក។

ង-អ្នកស្រី ហ៊ុយ កញ្ញា បានឧបត្ថម្ភការសាងសង់ផ្ទះសម្រាប់ស្នាក់នៅរបស់គ្រូ និងសិស្សានុសិស្សនៅ ខេត្តស្ទឹងត្រែង ដោយចំណាយថវិកាសរុប ចំនួន ១៣ ០០០ ដុល្លារអាមេរិក។

ច-អ្នកស្រី ម៉ូរី មីអេកូ(Ms.MORI MIEKO) បានជួយសាងសង់អគារសិក្សា ០១ខ្នង នៅសាលាបឋមសិក្សា ផ្ទះលំនៅ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយចំណាយថវិកាសរុប ចំនួន ៥០ ៦០០ ដុល្លារអាមេរិក។

ឆ-សប្បុរសជនចំនួន ០៨រូប តាមរយៈអង្គការសាម៉ាវីតាន់ភីស បានជួយសាងសង់អគារសិក្សា ០៣ខ្នង ៩បន្ទប់ នៅសាលាបឋមសិក្សាដំណាក់កោះ សាលាបឋមសិក្សាល្បើកលើ និងសាលាបឋមសិក្សា គោកព្រីច ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយចំណាយថវិកាសរុប ចំនួន ១៦៧ ៧៧៦៧ ដុល្លារអាមេរិក៖

- |                                                |                                          |
|------------------------------------------------|------------------------------------------|
| ១-លោក ផាទ្រីក ផ្លូវ ស៊ីហ្គី                    | (Mr. Partrick Paul SEGER)                |
| ២-លោក ប៉ប ជេកុប                                | (Mr. Bob GACOB)                          |
| ៣-លោក អ៊ីហ្សូមី ម៉ាស៊ីម៉ុតុ                    | (Mr. Izumi MATSUMOTO)                    |
| ៤-កញ្ញា ហាយហ្សូមី កាតាយ៉ាណាគី                  | (Mr.Hifumi KATANAGI)                     |
| ៥-លោក រ៉ាអ៊ូល សូម៉េយ៉ូ នេជូដនេ                 | (Mr.Raul Sumajo NEJUDNE)                 |
| ៦-លោក សាមស៊ុនរ៉ាច ផានឌៀន អារូលផានឌី អាបប្រាហាម | (Mr.Samsonraj Pandian ARULPANDY ABRAHAM) |
| ៧-លោក យ៉ុង ចាន់ថា                              |                                          |
| ៨-លោក ស៊ីម ឆេងទី                               |                                          |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រៃវែង ស្ទឹងត្រែង បាត់ដំបង បន្ទាយមានជ័យ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ៨ រោច ខែ ហាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ២៤៣.អនក្រ.តត**

**អនុក្រឹត្យ**  
**ស្តីពីការទូលមេដាយមុនីសារាភ័ណ្ឌ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ **វិបខិត្ត** ជូនឥស្សរជនឆ្នើមនៃវិស័យឯកជន ចំនួន៣រូប ដែលមានស្នាដៃល្អក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ដូចមានរាយនាមខាងក្រោម ៖

- |                    |                                                                                                      |
|--------------------|------------------------------------------------------------------------------------------------------|
| ១-លោក លូ ម៉េង      | សហប្រធានវិស័យទេសចរណ៍ឯកជន និងជាប្រធានសហព័ន្ធទេសចរណ៍កម្ពុជា                                            |
| ២-លោក ឱម ផារិន     | អនុសហប្រធានវិស័យទេសចរណ៍ឯកជន និងជានាយកប្រតិបត្តិក្រុមហ៊ុន តាមមីង ខេមបូឌាទូរស័ព្ទ និងស្លឹកប្លិស ហូលឌីង |
| ៣-ឧកញ៉ា ឈរ សៀកហ៊ុយ | ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ស៊ី អេស អិល គ្រុប                        |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសដ្ឋេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៨ រោច ខែ មាស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ២៥៤ អនក្រ.តត**

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយស្ថាបនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រភេទនិងផ្តល់ជូនសប្បុរសជន ចំនួន២០រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយកសាងព្រះវិហារនិងសមិទ្ធផលនានា ក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តសេត្វារាម ( ហៅវត្តបោយតាសេក ) ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដូចមានរាយនាមនិងនាមខាងក្រោម៖

**ក-មេដាយស្ថាបនាជាតិ**

|              |           |                           |
|--------------|-----------|---------------------------|
| ១-ព្រះតេជគុណ | ឡាត់ កវី  | ព្រះចៅអធិការវត្តសេត្វារាម |
| ២-ព្រះតេជគុណ | មិច មៅ    | សប្បុរសជន                 |
| ៣-លោកជំទាវ   | ជួញ សុឆៃ  | សប្បុរសជន                 |
| ៤-លោក        | វីម ថូ    | សប្បុរសជន                 |
| ៥-អ្នកស្រី   | គឹម ឌី    | សប្បុរសជន                 |
| ៦-អ្នកស្រី   | ធុយ ឃ្លោក | សប្បុរសជន                 |

**ខ-មេដាយប្រាក់ស្ថាបនាជាតិ**

|         |         |           |
|---------|---------|-----------|
| ១-ឧបាសក | ធន់ ធៀង | សប្បុរសជន |
| ២-លោក   | សៅ ទី   | សប្បុរសជន |

|                           |              |                      |
|---------------------------|--------------|----------------------|
| ៣-ឧបាសិកា                 | ណេវ ណាហួន    | សប្បុរសជន            |
| ៤-លោក                     | ចេម ចាន់នី   | សប្បុរសជន            |
| គ-មេដាយសំរិទ្ធស្ថាបនាជាតិ |              |                      |
| ១-លោក                     | ភយ ភាជ       | ប្រធានអាចារ្យវត្ត    |
| ២-លោក                     | សោម ប៊ុនរៀន  | ប្រធានគណៈកម្មការវត្ត |
| ៣-លោក                     | សុង រតនា     | សប្បុរសជន            |
| ៤-លោក                     | ឃ្លឹង ចំរើន  | សប្បុរសជន            |
| ៥-លោក                     | ជី ជេត       | សប្បុរសជន            |
| ៦-ឧបាសក                   | ឈឹម សុខ      | សប្បុរសជន            |
| ៧-ឧបាសក                   | កែ ប៊ុនសាង   | សប្បុរសជន            |
| ៨-លោក                     | ជី ឡ         | សប្បុរសជន            |
| ៩-លោក                     | សែន ពន្លឺ    | សប្បុរសជន            |
| ១០-លោក                    | ម៉ាត់ ចិត្តា | សប្បុរសជន            |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៨ រោច ខែ មាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អន្លេងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ២៥៥ អនក្រ.តត**

**អនុក្រឹត្យ**  
**ស្តីពីការជូនដោយស្ថាបនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.-**បំពាក់ដោយស្ថាបនាជាតិ តាមលំដាប់ថ្នាក់ ប្រភេទនិងផ្តល់ជូនសប្បុរសជន ចំនួន៣០រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួន ជួយកសាងសមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា នៅវត្តព្រៃសាលី (ហៅវត្តកៀនកែស) ភូមិតាមាយ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នាពេលកន្លងមក ដូចមានរាយព្រះនាមនិងនាមខាងក្រោម៖

**ក-ដោយស្ថាបនាជាតិ**

|              |               |                          |
|--------------|---------------|--------------------------|
| ១-ព្រះតេជគុណ | អឿន រៀប       | ព្រះចៅអធិការវត្តព្រៃសាលី |
| ២-ឯកឧត្តម    | មាស សារីម     | សប្បុរសជន                |
| ៣-លោក        | សេង សត់       | សប្បុរសជន                |
| ៤-លោក        | ស៊ឹម រស្មី    | សប្បុរសជន                |
| ៥-អ្នកស្រី   | ឡាត់ វ៉ាន់យិន | សប្បុរសជន                |
| ៦-លោក        | ជ្រូ ថុល      | សប្បុរសជន                |
| ៧-អ្នកស្រី   | ផ្លូវ ហួន     | សប្បុរសជន                |

**ខ-ដោយប្រាក់ស្ថាបនាជាតិ**

|           |            |           |
|-----------|------------|-----------|
| ១-លោក     | អេង តាវសា  | សប្បុរសជន |
| ២-ឧបាសិកា | ពុត យូម    | សប្បុរសជន |
| ៣-លោក     | ហួន ស៊ីនួន | សប្បុរសជន |
| ៤-លោក     | ថៃ ឈុន     | សប្បុរសជន |



|                                  |              |                      |
|----------------------------------|--------------|----------------------|
| ៥-ឧបាសិកា                        | សាំង ម៉ិច    | សប្បុរសជន            |
| ៦-ឧបាសិកា                        | រ៉ែ រ៉ែ      | សប្បុរសជន            |
| ៧-លោក                            | ហុយ ទៀង      | សប្បុរសជន            |
| ៨-លោក                            | ជួន រ៉ែ      | សប្បុរសជន            |
| <b>គ-មេដាយសំរិទ្ធស្ថាបនាជាតិ</b> |              |                      |
| ១-លោក                            | សាន់ យួន     | ប្រធានអាចារ្យវត្ត    |
| ២-លោក                            | លី នាល់      | ប្រធានគណៈកម្មការវត្ត |
| ៣-លោក                            | តាំង ស៊ីវធីម | សប្បុរសជន            |
| ៤-លោក                            | ស ដាយ        | សប្បុរសជន            |
| ៥-ឧបាសិកា                        | ឆាត់ ឈឿន     | សប្បុរសជន            |
| ៦-លោក                            | តាំង ប៊ុនស៊ី | សប្បុរសជន            |
| ៧-លោក                            | ជា ប៊ុន      | សប្បុរសជន            |
| ៨-លោក                            | ជា ធន        | សប្បុរសជន            |
| ៩-ឧបាសិកា                        | ឱ ពៅ         | សប្បុរសជន            |
| ១០-ឧបាសិកា                       | សាំង សន      | សប្បុរសជន            |
| ១១-លោក                           | រស់ សុខរៀត   | សប្បុរសជន            |
| ១២-ឧបាសិកា                       | លួន យ៉ាន     | សប្បុរសជន            |
| ១៣-លោក                           | លី ប៊ុនហាក់  | សប្បុរសជន            |
| ១៤-ឧបាសិកា                       | រ៉ា សែម      | សប្បុរសជន            |
| ១៥-អ្នកស្រី                      | ឆាយ ឆែណា     | សប្បុរសជន            |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៨ រោច ខែ មាឃ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩  
**នាយករដ្ឋមន្ត្រី**



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២៥៦ អនក្រ.តត

**អនុក្រឹត្យ**  
**ស្តីពីការទូលមេដាយសាសនាជាតិ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១.** បំពាក់មេដាយសាសនាជាតិ ប្រគេននិងជូនសប្បុរសជន ចំនួន៧រូប ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមជួយកសាងសាលាធម្មសភា នៅវត្តបាលីដំរីក្រាប (ហៅវត្តដប់ទួលពពេល) ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប កន្លែងមក ដូចមានរាយព្រះនាមនិងនាមខាងក្រោម ៖

|                                |                                     |                         |
|--------------------------------|-------------------------------------|-------------------------|
| ១-ព្រះតេជគុណឋានបារី អាន បារី   | ព្រះចៅអធិការវត្តបាលីដំរីក្រាប       | បច្ច័យចំនួន២០០០០ដុល្លារ |
| ២-ព្រះតេជគុណវិសាមោ ហាក់ គឹមហិត | ព្រះចៅអធិការវត្តអារ្យសាគរ           | បច្ច័យចំនួន១៥០០០ដុល្លារ |
| ៣-ព្រះតេជគុណតបោធរោ ឡាញ់ ពូច    | ព្រះគ្រូសូត្រស្តាំវត្តបាលីដំរីក្រាប | បច្ច័យចំនួន១៣៥០០ដុល្លារ |
| ៤-ព្រះតេជគុណតបោធរោ ហ៊ុល ហឿម    | ព្រះគ្រូសូត្រឆ្វេងវត្តបាលីដំរីក្រាប | បច្ច័យចំនួន១៣៥០០ដុល្លារ |
| ៥-ព្រះតេជគុណធម្មជោតិ អ៊ុន តុង  | គង់នៅវត្តបាលីដំរីក្រាប              | បច្ច័យចំនួន១៣២៥០ដុល្លារ |
| ៦-ឧបាសិកា ប្រាក់ គឹមអ៊ាន       | សប្បុរសជននៅខេត្តសៀមរាប              | ថវិកាចំនួន ១៣០០០ដុល្លារ |
| ៧-លោក លឹម វិទ្យុ               | សប្បុរសជននៅខេត្តសៀមរាប              | ថវិកាចំនួន ១៣០០០ដុល្លារ |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា១ និងមាត្រា២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ពុធ ៨ រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ២៤៤.៧.អនក្រ. តត**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមុខងារ នាយករង**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

**សម្រេច**

**មាត្រា ១ :** តែងតាំងមុខងារ នាយករងនៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ទោ **ឡាយ សិរី** អត្តលេខ០១១២៣៩ ជា អគ្គលេខាធិការរង ក្រសួងការពារជាតិ ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៨ រោច ខែ មាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ២៥៨ អនក្រ.តត

**អនុក្រឹត្យ**

**ស្តីពីការបញ្ចប់មុខតំណែង និងការតែងតាំងមុខតំណែងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១០ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១១/០១៧ ចុះថ្ងៃទី ០១ ខែ សីហា ឆ្នាំ ២០១១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ
- បានឃើញអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- យោងតាមសំណើរបស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ

**សម្រេច**

**មាត្រា ១. :** បញ្ចប់មុខតំណែងជំនួយការអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២ រូប ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ជា សុភាព** ជំនួយការឯកឧត្តម **នាយ សាវុធ** មានឋានៈស្មើ **អគ្គនាយករង** ដោយមូលហេតុ សាមីខ្លួនបានផ្ទេរទៅបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងការពារជាតិ
- ២- លោក **ទួន ពុទ្ធាវិទ្យា** ជំនួយការឯកឧត្តម **ទួន មុន្នី** មានឋានៈស្មើ **ប្រធាននាយកដ្ឋាន** ដោយមូលហេតុ សាមីខ្លួនបានផ្ទេរទៅបម្រើការងារនៅក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ ។

**មាត្រា ២.:** តែងតាំងឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ១រូប ដូចមាននាមខាងក្រោម ៖

- លោក **ហ៊ុន ឌីណា** មានឋានៈស្មើ **អគ្គនាយករង** ។

**មាត្រា ៣.:** តែងតាំងជំនួយការឯកឧត្តម **ឱម យ៉ុងឡុង** ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ចំនួន ៣ រូប ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **សោម សុជាតិ** មានឋានៈស្មើ **អគ្គនាយករង**
- ២- លោក **ឌីន សុជាតិ** មានឋានៈស្មើ **ប្រធាននាយកដ្ឋាន**
- ៣- លោក **សូស ស៊ីសុផាត្រី** មានឋានៈស្មើ **ប្រធាននាយកដ្ឋាន** ។

**មាត្រា ៤.:** តែងតាំងជំនួយការអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន ២រូប ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **នាយ សុវិជ្ជា** ជំនួយការឯកឧត្តម **នាយ សាវុធ** មានឋានៈស្មើ **អគ្គនាយករង**
- ២- លោកស្រី **នួន ពុទ្ធវរី** ជំនួយការឯកឧត្តម **នួន បូផល** មានឋានៈស្មើ **ប្រធាននាយកដ្ឋាន** ។

**មាត្រា ៥.:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ មាត្រា ២ មាត្រា ៣ និងមាត្រា ៤ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ៤ រោច ខែ មាស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល ៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៥៩ អនក្រ.បក-តត



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សម្រេច**

**មាត្រា ១ :** តែងតាំងលោក **មូង ធី** ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រាប់អាណត្តិទី២ ក្នុងដៃនសមត្ថកិច្ចដដែល។

**មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២២ ខែ កញ្ញា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០១៩

**អនុលោមន្ទ្រី :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ៥៦.០...ន.ន.ស្រក.តត



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

**សង្ខេប**

**មាត្រា ១ :** តែងតាំងលោក **ហេង ធីត្តិ** ឋានន្តរស័ក្តិរាជមន្ត្រី ថ្នាក់លេខ៤ ឱ្យកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកបរកែវ ខេត្តរតនគិរី សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

**មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

**មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២១ សីហា ឆ្នាំ ២០១៩  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៩

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ២២១ អនក្រ.បក

**អនុក្រឹត្យ**

**ស្តីពីការបញ្ចប់មុខតំណែងរដ្ឋមន្ត្រីរាជការ**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**មាត្រា ១ :** បញ្ចប់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុចំនួន ០២រូប ដូចមានរាយនាមខាងក្រោម៖

- ១- លោក **ស្រីន ឆ័យ** ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៣
- ២- លោក **ផែន ម៉ីន** ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ ៥ ។

**មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៣ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២៦២ អនក្រ. គត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយមុនីសារភ័ណ្ឌ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

**សម្រេច**

**មាត្រា ១.-** បំពាក់មេដាយ មុនីសារភ័ណ្ឌ តាមលំដាប់ថ្នាក់ជូនមន្ត្រីរាជការ ចំនួន១៥រូប នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

**ក- មេដាយ មុនីសារភ័ណ្ឌ ថ្នាក់ ជិនឱន្ទ**

|            |                            |                                       |
|------------|----------------------------|---------------------------------------|
| ១-លោក      | សន ច័ន្ទវិថី               | អគ្គលេខាធិការរង                       |
| ២-លោកជំទាវ | ពេជ្រ ពុទ្ធិសាធិបូព៌ា នាគី | ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋាន |
| ៣-លោកស្រី  | គឹមសូគី សុវណ្ណារី          | ប្រធាននាយកដ្ឋាន                       |
| ៤-លោក      | ជុន សុវណ្ណារិទ្ធ           | ប្រធាននាយកដ្ឋាន                       |
| ៥-លោកស្រី  | ស៊ិន សុវាសនា               | ប្រធាននាយកដ្ឋាន                       |
| ៦-លោក      | លឹម ហុកសេង                 | អនុប្រធាននាយកដ្ឋាន                    |

**ខ- គ្រឿងឥស្សរិយយស មុនីសារភ័ណ្ឌ ថ្នាក់ សេនា**

|           |               |                    |
|-----------|---------------|--------------------|
| ១-លោក     | ឈូក ប៊ុណ្ណា   | អគ្គនាយករង         |
| ២-លោកស្រី | តាន់ សូលីតា   | អនុប្រធាននាយកដ្ឋាន |
| ៣-លោកស្រី | ឯក ប៊ូលី      | អនុប្រធាននាយកដ្ឋាន |
| ៤-លោកស្រី | ឯក រង្ស៊ីឡី   | អនុប្រធាននាយកដ្ឋាន |
| ៥-លោក     | ហែម ជាណារិទ្ធ | ប្រធានការិយាល័យ    |



៦-លោក យស់ បូណា អនុប្រធានការិយាល័យ

គ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់អស្សប្បទិ

១-លោក ប៊ុង សីហា ប្រធាននាយកដ្ឋាន

២-លោក ហេង សារិទ្ធ ប្រធាននាយកដ្ឋាន

៣-លោក ជុំ អង្គវិចិត្រ ប្រធាននាយកដ្ឋាន

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃស្អែក ១០ កក្កដា ខែ ២២ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី ១ ខែ ៧ ឆ្នាំ ២០១៩



**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ២៦៣...នស/រក - ចត

**អនុក្រឹត្យ**  
**ស្តីពីការជូនមេដាយការងារ**  
**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩០៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

**សម្រេច**

**មាត្រា ១.-**បំពាក់មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការចំនួន៥៣រូប នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ នាពេលកន្លងមកដូចមានរាយនាមខាងក្រោម៖

**ក. មេដាយសាសនា**

|                     |                    |
|---------------------|--------------------|
| ១-លោក គង់ អភិវឌ្ឍន៍ | ប្រធាននាយកដ្ឋាន    |
| ២-លោក បាន់ សុខវិបុល | អនុប្រធាននាយកដ្ឋាន |
| ៣-លោក អ៊ុង សំរង្សី  | អនុប្រធាននាយកដ្ឋាន |
| ៤-លោក ហេង សុភា      | អនុប្រធាននាយកដ្ឋាន |
| ៥-លោក សេង ម៉េងហុង   | អនុប្រធាននាយកដ្ឋាន |
| ៦-លោក យង់ ចំរើន     | ប្រធានការិយាល័យ    |
| ៧-លោក សាយ ប៊ុនឆេង   | ប្រធានការិយាល័យ    |

**ខ. មេដាយប្រាក់ការងារ**

|            |                  |                    |
|------------|------------------|--------------------|
| ១-លោកស្រី  | បាន ប្លុក        | អគ្គនាយករង         |
| ២-លោក      | ចាន់ បុណ្ណារិទ្ធ | ប្រធាននាយកដ្ឋាន    |
| ៣-លោកស្រី  | ជឿង សុខាលី       | អនុប្រធាននាយកដ្ឋាន |
| ៤-លោក      | អ៊ូ ចាន់រដ្ឋា    | អនុប្រធាននាយកដ្ឋាន |
| ៥-លោកស្រី  | ជា សុម៉ាលី       | អនុប្រធាននាយកដ្ឋាន |
| ៦-លោក      | សុក សុធារ៉ា      | អនុប្រធាននាយកដ្ឋាន |
| ៧-លោក      | មៅ ណារៀម         | អនុប្រធាននាយកដ្ឋាន |
| ៨-លោកស្រី  | អ៊ុន បូជាន់ណា    | អនុប្រធាននាយកដ្ឋាន |
| ៩-លោកស្រី  | គង់ ឆតន្តមាលា    | អនុប្រធាននាយកដ្ឋាន |
| ១០-លោក     | យឹម ទិត្យា       | អនុប្រធាននាយកដ្ឋាន |
| ១២-លោក     | យុន សុវណ្ណារិទ្ធ | អនុប្រធាននាយកដ្ឋាន |
| ១១-លោក     | ថោង ច័ន្ទសូម៉ា   | អនុប្រធាននាយកដ្ឋាន |
| ១២-លោក     | សឹង ច័ន្ទមុនី    | អនុប្រធាននាយកដ្ឋាន |
| ១៣-លោក     | ផន សុភ័ក្ត្រ     | អនុប្រធាននាយកដ្ឋាន |
| ១៤-លោក     | បុត្រ រតនៈ       | ប្រធានការិយាល័យ    |
| ១៥-លោកស្រី | រង្ស សុភាព       | ប្រធានការិយាល័យ    |
| ១៦-លោក     | ម៉ៅ សុជាតិ       | ប្រធានការិយាល័យ    |
| ១៧-លោក     | ធួក ប៊ុនឆែល      | ប្រធានការិយាល័យ    |
| ១៨-លោក     | លឹម សុភា         | អនុប្រធានការិយាល័យ |
| ១៩-លោក     | ប៊ុច ចាន់ធួរ៉ា   | អនុប្រធានការិយាល័យ |
| ២១-លោក     | ណា ឌីណាត         | អនុប្រធានការិយាល័យ |

**គ. មេដាយសំរិទ្ធការងារ**

|            |                 |                    |
|------------|-----------------|--------------------|
| ១-លោក      | ប៉ែន សាម៉ុន     | អនុប្រធាននាយកដ្ឋាន |
| ២-លោក      | សុខ វីរៈ        | ប្រធានការិយាល័យ    |
| ៣-លោក      | ទុយ ថានិត       | ប្រធានការិយាល័យ    |
| ៤-លោក      | សាំង វិច្ឆមុនី  | ប្រធានការិយាល័យ    |
| ៥-លោក      | អួន សាក់ស៊ីណា   | ប្រធានការិយាល័យ    |
| ៦-លោក      | ឯក ចាន់សុខណា    | ប្រធានការិយាល័យ    |
| ៧-កញ្ញា    | សាន សុម៉ាលីន    | ប្រធានការិយាល័យ    |
| ៨-លោក      | ហាក់ តេកងី      | ប្រធានការិយាល័យ    |
| ៩-លោកស្រី  | សន់គង់ ស៊ីវណ្ណា | ប្រធានការិយាល័យ    |
| ១០-លោកស្រី | អ៊ុង សម្មនី     | ប្រធានការិយាល័យ    |
| ១១-លោក     | តាំង សុខងន់     | ប្រធានការិយាល័យ    |
| ១២-លោក     | ឈាង ធួ          | ប្រធានការិយាល័យ    |



|            |                 |                    |
|------------|-----------------|--------------------|
| ១៣-លោក     | នាង ចន្ទ        | ប្រធានការិយាល័យ    |
| ១៤-លោកស្រី | ឯក ហ៊ុម         | អនុប្រធានការិយាល័យ |
| ១៥-លោក     | សាំង សូនីន      | អនុប្រធានការិយាល័យ |
| ១៦-លោក     | ដូង ស៊ីណាត      | អនុប្រធានការិយាល័យ |
| ១៧-លោកស្រី | គង់ សមសត្យា     | អនុប្រធានការិយាល័យ |
| ១៨-លោក     | ឃុត វិទូ        | អនុប្រធានការិយាល័យ |
| ១៩-លោក     | គឹម លាង         | អនុប្រធានការិយាល័យ |
| ២០-លោកស្រី | វិទូ វណ្ណនីសា   | អនុប្រធានការិយាល័យ |
| ២១-លោក     | សំណាង តារាភក្តី | អនុប្រធានការិយាល័យ |
| ២២-លោកស្រី | សៅ សោភ័ណ្ឌ      | មន្ត្រី            |
| ២៣-លោកស្រី | ហេង គឹមលីណា     | មន្ត្រី            |
| ២៤-លោក     | ថេង ស៊ាងឡេង     | មន្ត្រី            |
| ២៥-លោក     | រស់ ស៊ីថាត      | មន្ត្រី            |

**មាត្រា ២.** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១០ មិថុនា ខែ មាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ១ និងមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ២៦៥ អនក្រ.តត**

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ១៣១ អនក្រ.បក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

**សម្រេច**

- មាត្រា ១-** តែងតាំងមន្ត្រីរាជការចំនួន ០៣ នាក់ នៃអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរណ៍ អាហារណ៍ និងបង្ក្រាបការក្លែងបន្លំ របស់ក្រសួងពាណិជ្ជកម្ម ដូចមានរាយនាមខាងក្រោម ៖
- ១-លោក **ឌីង វិរៈ** ជាប្រធាននាយកដ្ឋានកិច្ចការការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំជំនួស លោក **សាម៉ង់ មុនី** ដែលបានចូលនិវត្តន៍
- ២-លោក **ឌុំ សំណាង** ជាប្រធាននាយកដ្ឋានបច្ចេកទេស និងទំនាក់ទំនងសាធារណៈ ជំនួសលោក **សារ៉េន កេសា** ដែលបានទទួលការកិច្ចថ្កុល
- ៣-លោកស្រី **សោម សុផា** ជាប្រធាននាយកដ្ឋានដោះស្រាយវិវាទ និងគោលនយោបាយទូទៅ ជំនួសលោក **យួន សាវុធ** ដែលបានទទួលការកិច្ចថ្កុល ។

**មាត្រា ២ -** បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

**មាត្រា ៣ -** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១៣ រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩

**កន្លែងទទួល ៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ២៦៦ អនក្រ.តត**

**អនុក្រឹត្យ**

**ស្តីពីការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែ តុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ :** តែងតាំងលោកវេជ្ជបណ្ឌិត **អ៊ុក ឆន្ទា** ជាអគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងសុខាភិបាល ។

**មាត្រា ២ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១៣ រោច ខែ មាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ២៦៧.អនក្រ.តត**

**អនុក្រឹត្យ**

**ស្តីពីការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១:** តែងតាំងលោក **អេង សុទ្ធី** ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។

**មាត្រា ២:** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធាន គ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៣ រោច ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២ ខែ មីនា ឆ្នាំ២០១៩

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ២៦៨ អនក្រ.តត**

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

**សម្រេច**

- មាត្រា ១ -** តែងតាំងលោក **ស៊ុន ម៉េងលី** ជាអធិការ នៃអគ្គាធិការដ្ឋាន របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
- មាត្រា ២ -** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ចន្ទ ១៣ រោច ខែ មាស ឆ្នាំ ស័រ្សីស័ក ព.ស.២៥៦២ ✓  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៩

- អនុលោម**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសោធតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ : ២៦៩ អនក្រ.តត

**អនុក្រឹត្យ**

**ស្តីពី**

**ការកែតម្រូវប្រព័ន្ធគណនេយ្យ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការកែតម្រូវរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០១៥ ស្តីពីការកែសម្រួលមាត្រា២៦ មាត្រា២៧ មាត្រា២៨ និងមាត្រា២៩ និងបំពេញបន្ថែមមាត្រា២៩ស្នូល នៃអនុក្រឹត្យលេខ ៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រង នៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** កែតម្រូវលោក **ឆន ប័រីន** ជាអនុប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានឋានៈស្មើអគ្គនាយករង។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៣ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ✓  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៩

**អន្តេចន្តល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទទួកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ទទួកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ២៧០.អនក្រ.តក**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៩/០១០ ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧១០/៥៩៥ ចុះថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១០ ស្តីពីរបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្ត នៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញអនុក្រឹត្យលេខ ១១៨ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃមូលនិធិជនពិការ
- បានឃើញអនុក្រឹត្យលេខ ១០២៩ អនក្រ.តត ចុះថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៧ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ



- បានឃើញអនុក្រឹត្យលេខ ៧៩ អនក្រ.បក ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១០ ស្តីពីការបង្កើតបេឡាជាតិអតីតយុទ្ធជន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សង្ខេប**

**មាត្រា ១ .-** តែងតាំងមន្ត្រីរាជការចំនួន ០២ រូប របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដូចមានរាយនាមខាងក្រោម ៖

- ១- ឯកឧត្តម **សៅ ឡែន** ជាប្រធានក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ ជំនួសឯកឧត្តម ហាច ប៊ាន
- ២- លោក **ហុន ហ៊ុន** ជានាយកបេឡាជាតិអតីតយុទ្ធជន ជំនួសលោក **រឿន វិធីវត្ថុ**។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១៣ តុលា ខែ មិថុនា ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ទទួលកាលបរិច្ឆេទតេជោ នាយករដ្ឋមន្ត្រី
  - ទទួលកាលបរិច្ឆេទនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខៈ ២៧ អនក្រ.បក**



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្លើងឋានន្តរស័ក្តិនិងថ្នាក់ប្រចាំឆ្នាំ ជូនមន្ត្រីរាជការ ចំនួន ៥២ រូប ក្នុងឋានន្តរស័ក្តិរដ្ឋមន្ត្រីនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើម្បីនៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាប់ពីថ្ងៃទី ១៣ ខែ មេសា ឆ្នាំ ២០១៩ តទៅ ដូចមានរាយនាមខាងក្រោម ៖

|                           |                        |                         |
|---------------------------|------------------------|-------------------------|
| ១- លោក ជួន សុភិរុណ        | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ២- លោក ជូ ម៉ីនសៀង         | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ៣- លោក សៀ គឹមហួន          | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ៤- លោកស្រី រោង វឌ្ឍនា     | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ៥- លោកស្រី គិន ចិន្តាមណី  | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ៦- លោក កេត ព្រុច          | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ៧- លោក មិន លី             | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ៨- លោក អ៊ុច យ៉ុងរោង       | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១         |
| ៩- លោក ហ៊ុយ រិទ្ធី        | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២         |
| ១០- លោក សូ ផល្លា          | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២         |
| ១១- លោក សុខ ណារិទ្ធ       | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២         |
| ១២- លោក តែ វណ្ណសុដា       | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២         |
| ១៣- លោក ឯក បូជាក          | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ១៤- លោក សាយ ពិសិដ្ឋ       | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ១៥- លោក ហេង សុផា          | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ១៦- លោក ជាន ចាន់នី        | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ១៧- លោក ហ៊ិន មូរី         | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ១៨- លោក ឈាង ឃីន           | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ១៩- លោក អៀ សុដី           | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២០- លោក នន់ វ៉ាន់នី       | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២១- លោក តែម សេង           | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២២- លោក អ៊ុច អុន          | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២៣- លោក ឡេង សាវី          | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២៤- លោក សៅ ហ៊ា            | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២៥- លោក សុន ហួត           | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២៦- លោក ពេជ្រ សំអូន       | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣         |
| ២៧- លោកស្រី ស៊ា សុខា      | ពីរមន្ត្រី ថ្នាក់លេខ ១ | មកជាមន្ត្រី ថ្នាក់លេខ ៤ |
| ២៨- លោក ហ៊ុន គាន់         | ពីរមន្ត្រី ថ្នាក់លេខ ១ | មកជាមន្ត្រី ថ្នាក់លេខ ៤ |
| ២៩- លោក ហេង គារា          | ពីរមន្ត្រី ថ្នាក់លេខ ១ | មកជាមន្ត្រី ថ្នាក់លេខ ៤ |
| ៣០- លោក កែវ ផល្លាសម្បត្តិ | ពីរមន្ត្រី ថ្នាក់លេខ ១ | មកជាមន្ត្រី ថ្នាក់លេខ ៤ |

|                        |                                                                   |
|------------------------|-------------------------------------------------------------------|
| ៣១- លោកស្រី ជុំ សុផា   | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣២- លោក ហេង រេនា       | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣៣- លោក ជាន់ សុណា      | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣៤- លោក ម៉ក់ សេដ្ឋា    | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣៥- លោក គឹម កែវម៉ារ៉ា  | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣៦- លោក នារ៉ា ឡើង      | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣៧- លោក ម៉ុន ម៉ុន      | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣៨- លោក រ៉ាន់ ថុន      | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៣៩- លោក ឃឹម ឡាតិ       | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៤០- លោក នី សុន         | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២<br>មកជាថ្នាក់លេខ ១ |
| ៤១- លោក អ៊ុំ ម៉ុនណា    | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣<br>មកជាថ្នាក់លេខ ២ |
| ៤២- ឯកឧត្តម ឡាំ គឹមឡេង | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣<br>មកជាថ្នាក់លេខ ២ |
| ៤៣- លោក ឆ័យ សំណាង      | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣<br>មកជាថ្នាក់លេខ ២ |
| ៤៤- លោក ត្រី សាយ       | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣<br>មកជាថ្នាក់លេខ ២ |
| ៤៥- លោក ឡាយ ម៉ុនសៀក    | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣<br>មកជាថ្នាក់លេខ ២ |



- |                        |                                                                                             |
|------------------------|---------------------------------------------------------------------------------------------|
| ៤៦- លោក ហេង វ៉ាន់ធឿន   | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣<br>មកជាថ្នាក់លេខ ២                           |
| ៤៧- លោក យិន វណ្ណជេត    | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤<br>មកជាថ្នាក់លេខ ៣                           |
| ៤៨- លោក ហ៊ុយ សៀង       | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤<br>មកជាថ្នាក់លេខ ៣                           |
| ៤៩- លោក ខេង គឹមសាន     | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤<br>មកជាថ្នាក់លេខ ៣                           |
| ៥០- លោក ហេង ផេនិច្ច    | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤<br>មកជាថ្នាក់លេខ ៣                           |
| ៥១- លោក សូ ប័ណ្ណារិទ្ធ | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១<br>មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ |
| ៥២- លោក គុណ វាសនា      | ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១<br>មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤ |

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៩ ១៣ ២០១៩ ខែ មាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ២២៧/២.៧.៧.ក.ត**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតម្កើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០១ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៥៤ អនក្រ.បក ចុះថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តម្កើងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ១០ រូប ក្នុងឋានន្តរស័ក្តិរដ្ឋមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដូចមានរាយនាមខាងក្រោម ៖

- |                             |                        |                 |
|-----------------------------|------------------------|-----------------|
| ១- លោក <b>វ៉ាន់ សុវិសាល</b> | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១ |
| ២- ឯកឧត្តម <b>ខុម ផលធឿន</b> | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២ |

|                        |                        |                 |
|------------------------|------------------------|-----------------|
| ៣- លោក អ៊ឹម ឃ្លី       | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២ |
| ៤- លោក សម សភា          | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២ |
| ៥- លោក កែវ វិសាល       | ពីរមន្ត្រី ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២ |
| ៦- លោក គង់ សារិទ្ធ     | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣ |
| ៧- លោក ចាន់ សែនវិចិត្រ | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣ |
| ៨- លោក ជួន ប័ន្ទដារ៉ា  | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣ |
| ៩- លោក ទូ លុះរ៉ា       | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣ |
| ១០- លោក ហុន ចេនា       | ពីរមន្ត្រី ថ្នាក់លេខ ៤ | មកជាថ្នាក់លេខ ៣ |

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២១ ១៣ ៤២ ខែ មាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
  - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ : ២៧/ព.អន.ក្រ.តត**

**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ២៨៣ អនក្រ.បក ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានឃើញអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៤ ស្តីពីការដំឡើងឋានៈវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ឱ្យមានឋានៈស្មើអគ្គនាយកដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តែងតាំងមន្ត្រីរាជការចំនួន ០២ រូប របស់វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចមានរាយនាមខាងក្រោម៖

- |                              |                                                                                                                   |
|------------------------------|-------------------------------------------------------------------------------------------------------------------|
| ១-លោក <b>ហាស សារិន្ទ</b>     | ជានាយករងវិទ្យាស្ថាន មានឋានៈស្មើអគ្គនាយករងជំនួសលោក <b>ឆ ខេមរិន្ទ</b> ដែលបានចូលនិវត្តន៍                             |
| ២-លោកស្រី <b>ត្រង គីមលាង</b> | ជាប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ មានឋានៈស្មើប្រធាននាយកដ្ឋានជំនួសលោក <b>ហាស សារិន្ទ</b> ដែលបានទទួលភារកិច្ចថ្មី។ |

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ច័ន្ទ ១៣ ពិសាខ ខែ អាយ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ✓  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
  - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
  - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
  - អគ្គលេខាធិការដ្ឋានរដ្ឋសភា
  - ឧទ្ធរណ៍យសដ្ឋានតេជោ នាយករដ្ឋមន្ត្រី
  - ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
  - ដូចមាត្រា ២
  - រាជកិច្ច
  - ឯកសារ-កាលប្បវត្តិ



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**



**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

**លេខ: ២៧/៤.អន.ក្រ.តត**



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងមន្ត្រីរាជការ**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១ .-** តែងតាំង លោក **ឌួច សំណាង** ជាអគ្គាធិការរងនៃអគ្គាធិការដ្ឋាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

**មាត្រា ២ .-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៩ ១៣ ២០១៩ ខែ មិថុនា ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៩



**នាយករដ្ឋមន្ត្រី**

**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**ជាតិ សាសនា ព្រះមហាក្សត្រ**

លេខ: ២៧.៥.៧៩ ព្រ.តក



**អនុក្រឹត្យ  
ស្តីពី**

**ការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាពទំនេរគ្មានឃ្លៀងឃ្លា  
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៩០៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រមលេខ នស/រកត/០៤០១/០៨៥ ចុះថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.តក ចុះថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការដាក់មន្ត្រីរាជការស៊ីវិលឱ្យស្ថិតក្នុងភាពទំនេរគ្មានឃ្លៀងឃ្លា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

**សម្រេច**

**មាត្រា ១.-** ដាក់លោកស្រី **ម៉ែ កំ សុធីតា** ប្រធាននាយកដ្ឋានកិច្ចការទូទៅ និងសហគមន៍ ឋានន្តរស័ក្តិរម្មមន្ត្រីការបរទេស ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រីការទូតជាន់ខ្ពស់ ឱ្យស្ថិតនៅក្នុងភាពទំនេរគ្មានឃ្លៀងឃ្លារយៈពេល ០១ឆ្នាំ គិតចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ដោយមូលហេតុបន្តការសិក្សានៅបរទេស ។

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្របួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

**កន្លែងទទួល**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៩ ១៣ ៣២ ខែ មាស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ✓  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ មីនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**





**ព្រះរាជាណាចក្រកម្ពុជា**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ: ២៣៧៧.៧៩.ក្រ.តត**

**ជាតិ សាសនា ព្រះមហាក្សត្រ**



**អនុក្រឹត្យ**

**ស្តីពី**

**ការតែងតាំងទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើ ប្រាស់ច្បាប់ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី ១២មករា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

**សម្រេច**

**មាត្រា ១.-** ត្រូវបានតែងតាំងទីប្រឹក្សា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៖

- |                              |                                                               |
|------------------------------|---------------------------------------------------------------|
| ១. លោក <b>ច័ន្ទ ចរិយា</b>    | ជាទីប្រឹក្សា មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ២. លោក <b>នាង សុខា</b>       | ជាទីប្រឹក្សា មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣. លោក <b>ស្រីន សារ៉េន</b>   | ជាទីប្រឹក្សា មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៤. លោក <b>ទេន បុណ្យរាជ</b>   | ជាទីប្រឹក្សា មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៥. លោកស្រី <b>ម៉ុង រំណាត</b> | ជាទីប្រឹក្សា មានឋានៈស្មើ អគ្គនាយករង                           |

**មាត្រា ២.-** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ្នា ១៤ រោច ខែ ឃ្លា ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែ មីនា ឆ្នាំ ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៤០ ប.ស.ជ**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ**  
**ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤**  
**របស់រាជរដ្ឋាភិបាលកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តស្វាយរៀង ដែលមានសមាសភាពដូចខាងក្រោម៖



|                                          |                                                                                      |           |
|------------------------------------------|--------------------------------------------------------------------------------------|-----------|
| ១. លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន  | ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច | ប្រធាន    |
| ២. ឯកឧត្តម ហ៊ុម ឆែម                      | ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា                                    | អនុប្រធាន |
| ៣. លោកជំទាវ កឿង សកុណា                    | រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                                           | អនុប្រធាន |
| ៤. ឯកឧត្តម សំ សិរីរតន៍                   | រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម                                                      | សមាជិក    |
| ៥. លោកជំទាវ ម៉ែន ឆដា                     | រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល                                                     | សមាជិក    |
| ៦. ឯកឧត្តម ជា បូរ៉ា                      | រដ្ឋលេខាធិការ ក្រសួងទេសចរណ៍                                                          | សមាជិក    |
| ៧. លោកជំទាវ ឡាយ ណារ៉ែន                   | រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម                                          | សមាជិក    |
| ៨. ឯកឧត្តម ម៉ឺង សំផន                     | រដ្ឋលេខាធិការ ក្រសួងការពារជាតិ                                                       | សមាជិក    |
| ៩. ឯកឧត្តម ជៀង អំ                        | រដ្ឋលេខាធិការ ក្រសួងការពារជាតិ                                                       | សមាជិក    |
| ១០. ឯកឧត្តម ជុក មុន្នី                   | រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ                                                    | សមាជិក    |
| ១១. លោកជំទាវ ប្រាក់ ច័ន្ទណាយ             | រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍                                         | សមាជិក    |
| ១២. លោកជំទាវ សៀង សរសុចិត្តា              | រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                 | សមាជិក    |
| ១៣. លោកជំទាវ ច័ន្ទ ធី                    | រដ្ឋលេខាធិការ ក្រសួងព័ត៌មាន                                                          | សមាជិក    |
| ១៤. ឯកឧត្តម ឯក ក្រិត្យ                   | រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា                          | សមាជិក    |
| ១៥. លោកជំទាវ សុខ វិឡាយ                   | រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច                 | សមាជិក    |
| ១៦. ឯកឧត្តម ចាប សុថាវិទូ                 | រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច                 | សមាជិក    |
| ១៧. ឯកឧត្តម សេង សុមុនី                   | រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                                 | សមាជិក    |
| ១៨. ឯកឧត្តម សៀ សុភ័ក្ត្រ                 | រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                                 | សមាជិក    |
| ១៩. ឯកឧត្តម នាក់ ដាង                     | អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម                                           | សមាជិក    |
| ២០. ឯកឧត្តម យ៉ែត ស៊ិនណារ៉ា               | អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល                                                     | សមាជិក    |
| ២១. ឯកឧត្តម ឈន សុភាព                     | អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                                     | សមាជិក    |
| ២២. ឯកឧត្តម សៅ វណ្ណសិរីវិទូ              | អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ                                | សមាជិក    |
| ២៣. ឯកឧត្តម មៅ វិទ្យុថា                  | អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ                                | សមាជិក    |
| ២៤. លោកជំទាវ ព្រំ សុភី                   | អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន                                                      | សមាជិក    |
| ២៥. ឯកឧត្តម សេត មហាម៉ាត់ស៊ីស             | អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី                                             | សមាជិក    |
| ២៦. ឯកឧត្តម នាយឧត្តមសេនីយ៍ ដាំ ដារ៉ាវិទូ | អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ                                                    | សមាជិក    |
| ២៧. ឯកឧត្តម ភួង សោភា                     | អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ                                                 | សមាជិក    |
| ២៨. ឯកឧត្តម វ៉ាន់ ស៊ីរៀន                 | អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ                                                 | សមាជិក    |
| ២៩. លោកជំទាវ សរ គឹមលី                    | អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន                                                       | សមាជិក    |
| ៣០. លោកជំទាវ រ៉ង់ មយូរា                  | អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច              | សមាជិក    |
| ៣១. ឯកឧត្តម លន់ មុនីរតនា                 | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                              | សមាជិក    |
| ៣២. ឯកឧត្តម សារ៉ាយ ឆុន                   | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                              | សមាជិក    |


|                                         |                                                                              |        |
|-----------------------------------------|------------------------------------------------------------------------------|--------|
| ៣៣. ឯកឧត្តម ជា ណារ៉េត                   | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                      | សមាជិក |
| ៣៤. ឯកឧត្តម សន ប៊ុនហួរ                  | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                      | សមាជិក |
| ៣៥. ឯកឧត្តម ហ៊ុម និមល                   | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                      | សមាជិក |
| ៣៦. ឯកឧត្តម នាក់ សំបូរ                  | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                      | សមាជិក |
| ៣៧. ឯកឧត្តម អ៊ុន វិសាអ៊ុម               | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                      | សមាជិក |
| ៣៨. ឯកឧត្តម ហង្ស ចាន់ព្រីជា             | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                      | សមាជិក |
| ៣៩. ឯកឧត្តម ប៊ែន វិបុល                  | អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                      | សមាជិក |
| ៤០. ឯកឧត្តម ភុល នវិទូ                   | អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                              | សមាជិក |
| ៤១. ឯកឧត្តម ទិត ថាវិទូ                  | អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                              | សមាជិក |
| ៤២. ឯកឧត្តម លី បូរិន                    | អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន                                | សមាជិក |
| ៤៣. ឯកឧត្តម ញ៉ិន ស៊ី                    | ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                             | សមាជិក |
| ៤៤. ឯកឧត្តម ង៉ែត សុវណ្ណារ៉ូ             | ទីប្រឹក្សា ក្រសួងផែនការ                                                      | សមាជិក |
| ៤៥. លោកជំទាវ សួស ណារ៉ា                  | ទីប្រឹក្សា ក្រសួងធម្មការ និងសាសនា                                            | សមាជិក |
| ៤៦. លោកជំទាវ សំ សាវី                    | ទីប្រឹក្សា ក្រសួងធម្មការ និងសាសនា                                            | សមាជិក |
| ៤៧. លោកជំទាវ អ៊ុង ភីរម្យ                | ទីប្រឹក្សា ក្រសួងធម្មការ និងសាសនា                                            | សមាជិក |
| ៤៨. ឯកឧត្តម មាស សារុន                   | ទីប្រឹក្សា ក្រសួងធម្មការ និងសាសនា                                            | សមាជិក |
| ៤៩. ឯកឧត្តម ចាង យុនហៀង                  | ទីប្រឹក្សា ក្រសួងធម្មការ និងសាសនា                                            | សមាជិក |
| ៥០. លោកជំទាវ លី គឹមអេង                  | ទីប្រឹក្សា ក្រសួងសុខាភិបាល                                                   | សមាជិក |
| ៥១. ឯកឧត្តម គី ប៊ូសូ                    | ទីប្រឹក្សា ក្រសួងសុខាភិបាល                                                   | សមាជិក |
| ៥២. លោកស្រី ភួង សារី                    | ទីប្រឹក្សា ក្រសួងកិច្ចការនារី                                                | សមាជិក |
| ៥៣. ឯកឧត្តម ពុត សាមិត្ត                 | អគ្គនាយក នៃក្រសួងអប់រំ យុវជន និងកីឡា                                         | សមាជិក |
| ៥៤. ឯកឧត្តម ហ៊ុម វិបុលប្បទិ             | អគ្គនាយក នៃក្រសួងធម្មការ និងសាសនា                                            | សមាជិក |
| ៥៥. ឯកឧត្តម សោម រតនា                    | អគ្គនាយក នៃក្រសួងធម្មការ និងសាសនា                                            | សមាជិក |
| ៥៦. ឯកឧត្តម ប៊ែន ច័ន្ទសុខិន             | អគ្គនាយក នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា<br>ព្រឹទ្ធសភា និងអធិការកិច្ច         | សមាជិក |
| ៥៧. ឯកឧត្តម ឈូរ រស្មីប្បទិ              | អគ្គនាយក នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា<br>ព្រឹទ្ធសភា និងអធិការកិច្ច         | សមាជិក |
| ៥៨. ឯកឧត្តម ជ្រិន សុខា                  | អគ្គនាយក នៃក្រសួងបរិស្ថាន                                                    | សមាជិក |
| ៥៩. ឯកឧត្តម ស សុផា                      | ប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក<br>នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ | សមាជិក |
| ៦០. ឯកឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរុណ     | អគ្គនាយក នៃក្រសួងការពារជាតិ                                                  | សមាជិក |
| ៦១. ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា      | អគ្គមេបញ្ជាការរងនៃក្រសួងការពារជាតិ                                           | សមាជិក |
| ៦២. ឯកឧត្តម នាយឧត្តមសេនីយ៍ សម តារា      | អគ្គនាយករង នៃក្រសួងមហាផ្ទៃ                                                   | សមាជិក |
| ៦៣. ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ សារុន   | អគ្គមេបញ្ជាការរងនៃក្រសួងការពារជាតិ                                           | សមាជិក |
| ៦៤. ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្លាន់ សិរិម | អគ្គមេបញ្ជាការរងនៃក្រសួងការពារជាតិ                                           | សមាជិក |
| ៦៥. ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ិន      | នាយកមជ្ឈមណ្ឌលនៃក្រសួងការពារជាតិ                                              | សមាជិក |
| ៦៦. ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ម សុផាត     | អគ្គលេខាធិការរងនៃក្រសួងការពារជាតិ                                            | សមាជិក |
| ៦៧. ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង តារា      | អគ្គលេខាធិការរងនៃក្រសួងការពារជាតិ                                            | សមាជិក |
| ៦៨. ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន មុន្នី  | អគ្គលេខាធិការរងនៃក្រសួងការពារជាតិ                                            | សមាជិក |







|                                      |                                                                        |        |
|--------------------------------------|------------------------------------------------------------------------|--------|
| ១០៧. ឯកឧត្តម ហុង ឡុង                 | អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា<br>ព្រឹទ្ធសភា និងអធិការកិច្ច | សមាជិក |
| ១០៨. ឯកឧត្តម សូផាត យុត្តិធន          | អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា<br>ព្រឹទ្ធសភា និងអធិការកិច្ច | សមាជិក |
| ១០៩. ឯកឧត្តម សាន សម្បស្ស             | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១០. ឯកឧត្តម ប៊ុន បុណ្យសារ៉ាត់       | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១១. ឯកឧត្តម ស៊ិន សុវណ្ណនី           | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១២. ឯកឧត្តម មាស សំណាង               | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១៣. ឯកឧត្តម សៀន សាន្ត               | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១៤. ឯកឧត្តម សាយ អំណាន               | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១៥. ឯកឧត្តម ដោក កុសល                | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១៦. ឯកឧត្តម រស់ វណ្ណ៍               | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១៧. ឯកឧត្តម ស្រេង ង៉ុវឡុង           | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១៨. ឯកឧត្តម មិន ម៉ាដេត              | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១១៩. លោក ម៉ែន សម្បត្តិ               | អគ្គនាយករង នៃក្រសួងកិច្ចការនារី                                        | សមាជិក |
| ១២០. លោក ប៉ែន ឫទ្ធិ                  | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១២១. លោក ផាន់ ចន្ទតារា               | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១២២. លោក ណាប ចន្ទាវិទូ               | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១២៣. លោក ងួន សុវណ្ណារ៉ា              | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១២៤. លោក សុខ ឧត្តម                   | អគ្គនាយករង នៃក្រសួងធម្មការ និងសាសនា                                    | សមាជិក |
| ១២៥. លោក ញ៉ុង ពៅ                     | អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម                             | សមាជិក |
| ១២៦. លោក ងួន ស្តេចកក្កី              | សាកលវិទ្យាធិការរង នៃក្រសួងធម្មការ និងសាសនា                             | សមាជិក |
| ១២៧. លោក កាន់ សុខុម                  | សាកលវិទ្យាធិការរង នៃក្រសួងធម្មការ និងសាសនា                             | សមាជិក |
| ១២៨. លោកស្រី ប៉ែន ច័ន្ទចរិយា         | សាកលវិទ្យាធិការរង នៃក្រសួងធម្មការ និងសាសនា                             | សមាជិក |
| ១២៩. លោក ម៉ែន ញ៉ុងដាលី               | សាកលវិទ្យាធិការរង នៃក្រសួងធម្មការ និងសាសនា                             | សមាជិក |
| ១៣០. លោកស្រី ផាន សោភា                | អនុប្រធានមជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ<br>នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម | សមាជិក |
| ១៣១. លោក ឡុង មុយ                     | អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា<br>ព្រឹទ្ធសភា និងអធិការកិច្ច | សមាជិក |
| ១៣២. លោកស្រី រស់ សារូ                | អគ្គនាយករង នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                           | សមាជិក |
| ១៣៣. លោក ហាម គឹមសុន                  | អគ្គនាយករង នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ                             | សមាជិក |
| ១៣៤. លោក វណ្ណ តារា                   | អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម                                         | សមាជិក |
| ១៣៥. លោក សារឿន កេសរ៉ា                | អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម                                         | សមាជិក |
| ១៣៦. លោកស្រី លី សុភ័ណ្ឌ              | អគ្គនាយករង នៃក្រសួងបរិស្ថាន                                            | សមាជិក |
| ១៣៧. លោក យ៉ិន សំរាយ                  | អគ្គនាយករង នៃក្រសួងបរិស្ថាន                                            | សមាជិក |
| ១៣៨. លោក ឧត្តមសេនីយ៍ទោ មាស ប៊ុនឡឺ    | អគ្គនាយករង នៃក្រសួងការពារជាតិ                                          | សមាជិក |
| ១៣៩. លោក ឧត្តមសេនីយ៍ទោ ប៊ុន ចន       | អគ្គនាយករង នៃក្រសួងការពារជាតិ                                          | សមាជិក |
| ១៤០. លោក ឧត្តមសេនីយ៍ទោ គង់ វណ្ណនវិទូ | អគ្គនាយករង នៃក្រសួងការពារជាតិ                                          | សមាជិក |
| ១៤១. លោក ឧត្តមសេនីយ៍ទោ សូ សុផា       | អគ្គនាយករង នៃក្រសួងការពារជាតិ                                          | សមាជិក |



|                                                      |                                 |        |
|------------------------------------------------------|---------------------------------|--------|
| ១៤២. លោក ឧត្តមសេនីយ៍ទោ ជុំ សាម៉េត                    | អគ្គនាយករង នៃក្រសួងការពារជាតិ   | សមាជិក |
| ១៤៣. លោក ឧត្តមសេនីយ៍ទោ ប៉ែន កានីកា                   | អគ្គនាយករង នៃក្រសួងការពារជាតិ   | សមាជិក |
| ១៤៤. លោក ឧត្តមសេនីយ៍ទោ ឈឿន កុសលវីរៈ                  | អគ្គនាយករង នៃក្រសួងការពារជាតិ   | សមាជិក |
| ១៤៥. លោក ឧត្តមសេនីយ៍ទោ ហាំង ឆរី                      | មេបញ្ជាការរង នៃក្រសួងការពារជាតិ | សមាជិក |
| ១៤៦. លោក ឧត្តមសេនីយ៍ត្រី អ៊ុំ នារីនេត                | អគ្គនាយករង នៃក្រសួងការពារជាតិ   | សមាជិក |
| ១៤៧. តំណាងក្រសួងយុត្តិធម៌                            |                                 | សមាជិក |
| ១៤៨. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ |                                 | សមាជិក |
| ១៤៩. តំណាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល          |                                 | សមាជិក |

**ប្រការ២.-**

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីចូលរួមក្នុងក្រុមការងារ។

**ប្រការ៣. -**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តស្វាយរៀង និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៣ ខែ សីហា ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ មីនា ឆ្នាំ២០១៩



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

**កន្លែងទទួល:**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៤១ នស**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ**  
**ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤**  
**របស់រាជរដ្ឋាភិបាលកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តតាកែវ ដែលមានសមាសភាពដូចខាងក្រោម៖



១. ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី

ទីស្តីការគណៈរដ្ឋមន្ត្រី

ប្រធាន

២. ឯកឧត្តម វ៉ា គឹមហុង

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

អនុប្រធាន

៣. ឯកឧត្តម យ៉ឹម ណុលឡា

ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស

អនុប្រធាន

៤. ឯកឧត្តម មៅ ហារ៉ុនណាល់

រដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

អនុប្រធាន

៥. ឯកឧត្តម ជា អូន

រដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

សមាជិក

៦. ឯកឧត្តម ឈឹក សុខុន

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

សមាជិក

៧. ឯកឧត្តម កឹម វ៉ុន វិសិដ្ឋ

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

សមាជិក

៨. ឯកឧត្តម ហែម ក្រាញ់តូនី

រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី

សមាជិក

៩. ឯកឧត្តម ផ្លោក ជន

រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា

សមាជិក

១០. ឯកឧត្តម សុខ ផេង

រដ្ឋលេខាធិការ ក្រសួងសុខាភិបាល

សមាជិក

១១. ឯកឧត្តម ជុច ភឿន

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សមាជិក

១២. ឯកឧត្តម ហូ វិចិត្រ

រដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល

សមាជិក

១៣. ឯកឧត្តម ខាយ យុនហេង

រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សមាជិក

១៤. ឯកឧត្តម សុខ ពុទ្ធិផ្នែ

រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

សមាជិក

១៥. ឯកឧត្តម ម៉ម អំណត់

រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

សមាជិក

១៦. ឯកឧត្តម សុខុម ភគវន្តមុនី

រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន

សមាជិក

១៧. ឯកឧត្តម ប៉ាល់ ចន្ទតារា

រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន

សមាជិក

១៨. ឯកឧត្តម សូ ម៉ារ៉ា

រដ្ឋលេខាធិការ ក្រសួងទេសចរណ៍

សមាជិក

១៩. ឯកឧត្តម បណ្ឌិត អ៊ឹម កុច

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

សមាជិក

២០. ឯកឧត្តម ឡៅ ឈីវអារ

រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

សមាជិក

២១. ឯកឧត្តម ពេជ សោភ័ន

រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សមាជិក

២២. ឯកឧត្តម កាន់ ម៉ន

រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សមាជិក

២៣. ឯកឧត្តម ហេង សូរ

រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សមាជិក

២៤. ឯកឧត្តម ឆេង សារឿន

រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា

និងអធិការកិច្ច

សមាជិក

២៥. ឯកឧត្តម ទួន ស៊ីផាន់

អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ

សមាជិក

២៦. ឯកឧត្តម ប៉ុក ប៉ាន់

អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សមាជិក

២៧. ឯកឧត្តម ងុយ វិទូ

អនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ

សមាជិក

២៨. ឯកឧត្តម ពេជ ឬទ្ធី

អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម

សមាជិក

២៩. ឯកឧត្តម ទា ជុប

អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន

សមាជិក

៣០. ឯកឧត្តម ថោង ពោជ

អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ

សមាជិក

៣១. ឯកឧត្តម រុន តូ

អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម

សមាជិក

៣២. ឯកឧត្តម ចាន់ បូរិនូ

អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

សមាជិក

៣៣. ឯកឧត្តម ខៀវ សារី

អនុរដ្ឋលេខាធិការ ក្រសួងផែនការ

សមាជិក

៣៤. ឯកឧត្តម ដុម ហាក់

អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ

សមាជិក

46

|                                 |                                                                                                  |        |
|---------------------------------|--------------------------------------------------------------------------------------------------|--------|
| ៣៥. ឯកឧត្តម នាន់ វឌ្ឍនៈ         | អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                                                 | សមាជិក |
| ៣៦. លោកជំទាវ ហ៊ុន និរមិត្តា     | អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី                                                              | សមាជិក |
| ៣៧. លោកជំទាវ ច័ន្ទ ហាវ៉ាន់រដ្ឋី | អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា                                   | សមាជិក |
| ៣៨. ឯកឧត្តម សយ សុខាន់           | អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                               | សមាជិក |
| ៣៩. ឯកឧត្តម ណាក សុខា            | អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                               | សមាជិក |
| ៤០. ឯកឧត្តម គឹម សុភ័ណ           | អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                               | សមាជិក |
| ៤១. ឯកឧត្តម ប៊ុន នី             | អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                               | សមាជិក |
| ៤២. ឯកឧត្តម ពៅ ប៊ូលីណែល         | អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                               | សមាជិក |
| ៤៣. ឯកឧត្តម តិក សាលី            | អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                               | សមាជិក |
| ៤៤. លោកជំទាវ ប៉ែន មុនីមករា      | អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                               | សមាជិក |
| ៤៥. ឯកឧត្តម សុខ សប្បាយណា        | អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា                                                       | សមាជិក |
| ៤៦. លោកជំទាវ ម៉ម មេនា           | អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន                                                    | សមាជិក |
| ៤៧. ឯកឧត្តម កែវ សុផល            | អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌                                                                 | សមាជិក |
| ៤៨. ឯកឧត្តម ចាយ សាមិត្ត         | អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន                                                                  | សមាជិក |
| ៤៩. ឯកឧត្តម លី ប្រុស            | ទីប្រឹក្សា រាជរដ្ឋាភិបាល                                                                         | សមាជិក |
| ៥០. ឯកឧត្តម ទូច លាង             | ទីប្រឹក្សា ក្រសួងព័ត៌មាន                                                                         | សមាជិក |
| ៥១. លោកជំទាវ ខន សុវណ្ណដា        | ទីប្រឹក្សា ក្រសួងព័ត៌មាន                                                                         | សមាជិក |
| ៥២. លោកជំទាវ រស់ សារួន          | ទីប្រឹក្សា ក្រសួងព័ត៌មាន                                                                         | សមាជិក |
| ៥៣. ឯកឧត្តម ហៃ ហ៊ុនឡេង          | ទីប្រឹក្សា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)<br>នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ៥៤. ឯកឧត្តម គូច សុមាន           | ទីប្រឹក្សា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)<br>នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ៥៥. ឯកឧត្តម ជី ស៊ីថា            | ទីប្រឹក្សា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                                                | សមាជិក |
| ៥៦. ឯកឧត្តម សេង សត្តា           | អគ្គនាយក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                                     | សមាជិក |
| ៥៧. ឯកឧត្តម ខាន់ វណ្ណា          | អគ្គនាយក នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                                                     | សមាជិក |
| ៥៨. ឯកឧត្តម គង់ ពុទ្ធិការ       | អគ្គនាយក នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                                                        | សមាជិក |
| ៥៩. ឯកឧត្តម បណ្ឌិត ជ័យ សារិន    | អគ្គាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា                                                           | សមាជិក |
| ៦០. ឯកឧត្តម ម៉ក់ ងយ             | អគ្គនាយក នៃក្រសួងអប់រំ យុវជន និងកីឡា                                                             | សមាជិក |
| ៦១. ឯកឧត្តម ឡៅ ហ៊ឹម             | អគ្គនាយក នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                                | សមាជិក |
| ៦២. ឯកឧត្តម លឹម សុថាវ           | អគ្គលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                            | សមាជិក |
| ៦៣. ឯកឧត្តម ប៊ុន ភារិន          | នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                 | សមាជិក |
| ៦៤. ឯកឧត្តម យ៉ាក សុទ្ធី         | នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ               | សមាជិក |
| ៦៥. ឯកឧត្តម តឹប អឿន             | នាយកវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ ក្រសួងការងារ<br>និងបណ្តុះបណ្តាលវិជ្ជាជីវៈ                      | សមាជិក |
| ៦៦. ឯកឧត្តម តាំង យឿន            | នាយកវិទ្យាស្ថានពហុបច្ចេកទេសព្រះសុកុមៈ                                                            |        |





|                               |                                                                         |        |
|-------------------------------|-------------------------------------------------------------------------|--------|
|                               | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                  | សមាជិក |
| ៦៧. ឯកឧត្តម ហុង ជឿន           | ប្រធានទីភ្នាក់ងារជាតិពហុបច្ចេកទេសព្រះកុសុមៈ                             |        |
|                               | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                  | សមាជិក |
| ៦៨. ឧត្តមសេនីយឯក អ៊ូច វ៉ាន់ថា | មេបញ្ជាការរង នៃក្រសួងការពារជាតិ                                         | សមាជិក |
| ៦៩. ឯកឧត្តម ឡុក ស៊ីណា         | អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-<br>ព្រឹទ្ធសភា និងអធិការកិច្ច | សមាជិក |
| ៧០. ឯកឧត្តម ឡុង ឆេង           | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៧១. លោកជំទាវ សួន ស្រី         | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៧២. ឯកឧត្តម ខៀវ សម្បត្តិ      | អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                             | សមាជិក |
| ៧៣. ឯកឧត្តម ហង្ស សុគ          | អនុប្រធានអាជ្ញាធរជាតិព្រះវិហារ ក្រសួងវប្បធម៌<br>និងវិចិត្រសិល្បៈ        | សមាជិក |
| ៧៤. ឯកឧត្តម គង់ ពុទ្ធារ៉ា     | អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម                                          | សមាជិក |
| ៧៥. ឯកឧត្តម ទេព ណារី          | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                     | សមាជិក |
| ៧៦. លោកជំទាវ មៅ ធីតា          | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                     | សមាជិក |
| ៧៧. លោកជំទាវ ទុង សុភាព        | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                     | សមាជិក |
| ៧៨. ឯកឧត្តម សុខុម វិទ្យុវេទ   | អគ្គលេខាធិការរងនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ                  | សមាជិក |
| ៧៩. ឯកឧត្តម សុខ សេដ្ឋា        | អគ្គលេខាធិការរងនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ                  | សមាជិក |
| ៨០. លោកជំទាវ ខ្វែ សុភាព       | អគ្គលេខាធិការរងនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ                  | សមាជិក |
| ៨១. ឯកឧត្តម អ៊ុំ សុមន្តា      | អគ្គលេខាធិការរងនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ                  | សមាជិក |
| ៨២. ឯកឧត្តម តុប ចាន់រី        | អគ្គលេខាធិការរងនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ                  | សមាជិក |
| ៨៣. លោកជំទាវ ទេព សុន្ទរី      | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៨៤. លោក សារិន គុណ្ណករ         | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៨៥. លោក សុខ ពុជធឿន            | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៨៦. លោក អ៊ុន វិសាលភាព         | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៨៧. លោក សូ ណាសុត              | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៨៨. លោក ម៉ែន ផាន់ណា           | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៨៩. លោក ពេញ ណារ៉ា             | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩០. លោក ស៊ុន ចាន់សិរីវុត្តា   | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩១. លោក អែម យុទ្ធា            | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩២. លោកស្រី សយ សុភារុណា       | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩៣. លោក ស្រី សោភា             | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩៤. លោក មួង វិទ្យុ            | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩៥. លោក ហ៊ុន សេរីវិទូ         | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩៦. លោក សេង វ៉ាន់ថា           | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩៧. លោក សេង វ៉ារុដ            | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩៨. លោកស្រី ជា ចន្ទមករា       | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ៩៩. លោក ស្រេង ពៅ              | អគ្គនាយករង នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល                          | សមាជិក |
| ១០០. លោក ពុទ្ធ សុវិទ្យុ       | អគ្គនាយករង នៃក្រសួងបរិស្ថាន                                             | សមាជិក |



|                                 |                                                                                              |        |
|---------------------------------|----------------------------------------------------------------------------------------------|--------|
| ១០១. លោក រាម ច័ន្ទវណ្ណា         | អគ្គនាយករង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម                                                   | សមាជិក |
| ១០២. លោកបណ្ឌិត និត ប៊ុនឡែ       | អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា                                                       | សមាជិក |
| ១០៣. លោកបណ្ឌិត វ៉ៃ សុភក្រ្ត     | អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា                                                       | សមាជិក |
| ១០៤. លោក យ៉ិន សំបូរ             | អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា                                                       | សមាជិក |
| ១០៥. លោក យក់ ឧសភា               | អគ្គាធិការរង នៃក្រសួងពាណិជ្ជកម្ម                                                             | សមាជិក |
| ១០៦. លោក មឿន ហុក                | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                          | សមាជិក |
| ១០៧. លោក ជួប ណារ៉ាត់            | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                          | សមាជិក |
| ១០៨. លោក ស្នង សង្ហាទ្រី         | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                          | សមាជិក |
| ១០៩. លោក អៀម គន្ធី              | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                          | សមាជិក |
| ១១០. លោក ឆាង ស៊ាងវេង            | អគ្គនាយករង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                          | សមាជិក |
| ១១១. លោក គង់ ច័ន្ទតារា          | អគ្គាធិការរង នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ                                        | សមាជិក |
| ១១២. លោកស្រី លី រូចចេង          | អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)<br>ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  | សមាជិក |
| ១១៣. លោក ផួរ ឧស្សាហ៍ចនា         | អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ១១៤. លោក សុកខុន ដារីដ           | អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)<br>ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ  | សមាជិក |
| ១១៥. លោកស្រី ឌី ចង្កុលណី        | អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ១១៦. លោកស្រី អ៊ូច ជាច័ន្ទមណ្ឌិត | អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (ទ.ជ.ម.ក)<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ | សមាជិក |
| ១១៧. លោក មួង ជាស៊ី              | នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ           | សមាជិក |
| ១១៨. លោក គង់ ព័រុធ              | នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ           | សមាជិក |
| ១១៩. លោក អ៊ុក ដារ៉ា             | នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ           | សមាជិក |
| ១២០. លោក យ៉ិន ចន្ទា             | នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ           | សមាជិក |
| ១២១. លោក សេង សុខហេង             | នាយករងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ           | សមាជិក |
| ១២២. លោក ឆ ខេមរិន្ទ             | នាយករងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ         | សមាជិក |
| ១២៣. លោកស្រី ហែម សុខច័ន្ទ       | នាយិការងារវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ     | សមាជិក |
| ១២៤. លោក ម៉ុម សូម៉ាច            | នាយករងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស<br>ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ         | សមាជិក |
| ១២៥. លោកស្រី ហ៊ុន ចន្ទី         | នាយិការងារវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ                                                  | សមាជិក |

|                         |                                                                                   |        |
|-------------------------|-----------------------------------------------------------------------------------|--------|
| ១២៦. លោក ចាន់ ជឿន       | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ<br>នាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ | សមាជិក |
| ១២៧. លោក ជុំ រុដ        | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ<br>នាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ | សមាជិក |
| ១២៨. លោក ឃ្លោក ហ៊ឺម៉ានី | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ<br>នាយករងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ | សមាជិក |
| ១២៩. លោក ភួង ពិទ្ធ      | ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ<br>អគ្គាធិការរង នៃក្រសួងមុខងារសាធារណៈ      | សមាជិក |

**ប្រការ២.\_**

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តរបស់ខ្លួន។

តួនាទី ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឲ្យចូលរួម ក្នុងក្រុមការងារ។

**ប្រការ៣.\_**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័ន រដ្ឋបាលខេត្តតាកែវ និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១ តុលា ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឆ្នាំ ២៥៦២

រាជធានីភ្នំពេញ ថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ២០១៩



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

**កន្លែងទទួលៈ**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ៤៥ ល.ស.រ**

**សេចក្តីសម្រេច**  
**ស្តីពី**

**ការបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រ**  
**ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤**  
**របស់រាជរដ្ឋាភិបាលកម្ពុជា**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តឧត្តរមានជ័យ ដែលមានសមាសភាពដូចខាងក្រោម៖

|                                           |                                                                         |           |
|-------------------------------------------|-------------------------------------------------------------------------|-----------|
| ១. ឯកឧត្តម គន់ គឹម                        | ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស                                  | ប្រធាន    |
| ២. ឯកឧត្តម ឃឹម សិរីវង្ស                   | រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម                                         | អនុប្រធាន |
| ៣. ឯកឧត្តម ទូនី រំសេត                     | រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា                                    | សមាជិក    |
| ៤. ឯកឧត្តម អ៊ុច បូរ៉ា                     | រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម                             | សមាជិក    |
| ៥. ឯកឧត្តម សុខ សារ៉េន                     | អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ                                       | សមាជិក    |
| ៦. ឯកឧត្តម ជួន ប៊ិតថុល                    | អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម                              | សមាជិក    |
| ៧. ឯកឧត្តម កៅ ធារ្យ                       | អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល                                     | សមាជិក    |
| ៨. ឯកឧត្តម ពេជ្រ សម្បត្តិ                 | អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ                        | សមាជិក    |
| ៩. ឯកឧត្តម សៀក រណ្តា                      | អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់                 | សមាជិក    |
| ១០. ឯកឧត្តម បូ សុភាព                      | អនុរដ្ឋលេខាធិការ ក្រសួងផែនការ                                           | សមាជិក    |
| ១១. ឯកឧត្តម មាស ប៉ូ                       | អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍                         | សមាជិក    |
| ១២. ឯកឧត្តម ចុង ផែត                       | អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ                                    | សមាជិក    |
| ១៣. ឯកឧត្តម ឈុំ រណ្តាវិទូ                 | អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល                                        | សមាជិក    |
| ១៤. ឯកឧត្តម កែវ សុផា                      | អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន                                          | សមាជិក    |
| ១៥. ឯកឧត្តម សេង កឹមសាន្ត                  | ទីប្រឹក្សា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា                | សមាជិក    |
| ១៦. ឯកឧត្តម ឡេវ ណាល់                      | ទីប្រឹក្សា ក្រសួងកិច្ចការនារី                                           | សមាជិក    |
| ១៧. ឯកឧត្តម ហាស់ សុភក្រ                   | ទីប្រឹក្សា ក្រសួងព័ត៌មាន                                                | សមាជិក    |
| ១៨. ឯកឧត្តម ឃឹម ណាយ                       | ទីប្រឹក្សា ក្រសួងព័ត៌មាន                                                | សមាជិក    |
| ១៩. ឯកឧត្តម គឹម ច័ន្ទតារា                 | ទីប្រឹក្សា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម                                | សមាជិក    |
| ២០. ឯកឧត្តម បណ្ឌិត រស់ សុភាថា             | អគ្គនាយករង នៃក្រសួងអប់រំ យុវជន និងកីឡា                                  | សមាជិក    |
| ២១. ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន    | អគ្គមេបញ្ជាការរង នៃក្រសួងការពារជាតិ                                     | សមាជិក    |
| ២២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ទិត្យ ច័ន្ទគិរី | អគ្គាធិការរង នៃក្រសួងមហាផ្ទៃ                                            | សមាជិក    |
| ២៣. ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន            | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ២៤. ឧត្តមសេនីយ៍ឯក អ៊ុំ សុខ                | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ២៥. ឧត្តមសេនីយ៍ឯក នៃ គន្ធី                | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ២៦. ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់            | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ២៧. ឧត្តមសេនីយ៍ឯក ចៅ យុត្តិបុត្រ          | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ២៨. ឧត្តមសេនីយ៍ឯក ឡាញ់ កៅ                 | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ២៩. ឧត្តមសេនីយ៍ឯក អ៊ុល ណារី               | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ៣០. ឧត្តមសេនីយ៍ឯក មែក ប៊ុន្នី             | នាយរងសេនាធិការចម្រុះ នៃក្រសួងការពារជាតិ                                 | សមាជិក    |
| ៣១. ឧត្តមសេនីយ៍ឯក កែវ ធី                  | មេបញ្ជាការរងកងទ័ពជើងគោក នៃក្រសួងការពារជាតិ                              | សមាជិក    |
| ៣២. លោក បណ្ឌិត សំអាត អង្គារតន៍            | អគ្គនាយករង នៃក្រសួងអប់រំ យុវជននិងកីឡា                                   | សមាជិក    |
| ៣៣. លោក ឃឹម ស៊ីដា                         | អគ្គាធិការរង នៃក្រសួងអប់រំ យុវជន និងកីឡា                                | សមាជិក    |
| ៣៤. លោក ហេង សិក្សា                        | អគ្គនាយករង នៃទីស្តីការគណៈរដ្ឋមន្ត្រី                                    | សមាជិក    |
| ៣៥. លោក ឯក ប៊ុនថា                         | អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ                             | សមាជិក    |
| ៣៦. លោក ឡោ ធួរ៉ា                          | អគ្គនាយករង នៃក្រសួងទេសចរណ៍                                              | សមាជិក    |
| ៣៧. លោក ប្រាក់ ឧត្តមសម្បត្តិ              | អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-<br>ព្រឹទ្ធសភា និងអធិការកិច្ច | សមាជិក    |



|                                                     |                                                                         |        |
|-----------------------------------------------------|-------------------------------------------------------------------------|--------|
| ៣៨. លោកស្រី សូ ណារ៉េន                               | អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-<br>ព្រឹទ្ធសភា និងអធិការកិច្ច | សមាជិក |
| ៣៩. លោក រៀង សំអន                                    | អគ្គាធិការរង នៃក្រសួងផែនការ                                             | សមាជិក |
| ៤០. លោក សារី សុខុម                                  | អគ្គនាយករង នៃក្រសួងអភិវឌ្ឍន៍ជនបទ                                        | សមាជិក |
| ៤១. លោក មាស ងួនឃៀង                                  | អគ្គាធិការរង នៃក្រសួងមុខងារសាធារណៈ                                      | សមាជិក |
| ៤២. លោក ម៉ុក កិត្យា                                 | អគ្គាធិការរង នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម                            | សមាជិក |
| ៤៣. លោក ហាស់ ម៉េងហុង                                | អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម                                          | សមាជិក |
| ៤៤. លោក គឹម មាសសុខសីហា                              | អគ្គនាយករង នៃក្រសួងពាណិជ្ជកម្ម                                          | សមាជិក |
| ៤៥. លោក ឈឿង ផល្លាង                                  | អគ្គនាយករង នៃក្រសួងសាធារណការ និងដឹកជញ្ជូន                               | សមាជិក |
| ៤៦. លោក គី ខេមលីន                                   | អគ្គនាយករង នៃក្រសួងយុត្តិធម៌                                            | សមាជិក |
| ៤៧. តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ     |                                                                         | សមាជិក |
| ៤៨. តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ       |                                                                         | សមាជិក |
| ៤៩. តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ |                                                                         | សមាជិក |
| ៥០. តំណាងក្រសួងបរិស្ថាន                             |                                                                         | សមាជិក |
| ៥១. តំណាងអាកាសចរណ៍ស៊ីវិល                            |                                                                         | សមាជិក |

**ប្រការ២.-**

អភិបាលនៃគណៈអភិបាលខេត្តត្រូវបានប្រគល់ភារកិច្ចជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ ប្រចាំខេត្តរបស់ខ្លួន។

គួរនាំ ភារកិច្ច របៀបរបបការងាររបស់ក្រុមការងារត្រូវកំណត់ដោយសេចក្តីណែនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ប្រធានក្រុមការងារមានសិទ្ធិសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីចាត់មន្ត្រីឲ្យ ចូលរួមក្នុងក្រុមការងារ។

**ប្រការ៣.-**

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន រដ្ឋបាលខេត្តឧត្តរមានជ័យ និងសាមីខ្លួន ដូចមានចែងក្នុង ប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ទី ២១ ខែ កក្កដា ឆ្នាំ ២០១៩ ឆ្នាំ ៧៩៧៧ ឆ្នាំ ៧៩៧៧ ឆ្នាំ ៧៩៧៧ ឆ្នាំ ៧៩៧៧ ឆ្នាំ ៧៩៧៧

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

លេខ : ៤៨ ល.រ

**សេចក្តីសម្រេច**  
**ស្តីពី**

**ការតែងតាំងសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់**

**រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥១៥/០០៤ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់
- បានឃើញអនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងសុខាភិបាល
- បានឃើញអនុក្រឹត្យលេខ១០៧ អនក្រ.បក ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល

**សម្រេច**

**ប្រការ១ :** តែងតាំងសមាសភាពគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលសរសេរជាអក្សរកាត់ថា **“គ.គ.វ.ថ”** ដូចមានរាយនាមដូចខាងក្រោម៖

|                                             |                                      |                      |
|---------------------------------------------|--------------------------------------|----------------------|
| ១. ឯកឧត្តមសាស្ត្រាចារ្យ <b>ម៉ែម ម៉ីនហេង</b> | រដ្ឋមន្ត្រីក្រសួងសុខាភិបាល           | ប្រធាន               |
| ២. ឯកឧត្តម <b>អ៊ុន ភីរុន</b>                | រដ្ឋលេខាធិការក្រសួងសុខាភិបាល         | អនុប្រធានអចិន្ត្រៃយ៍ |
| ៣. ឯកឧត្តម <b>សយ សុខា</b>                   | រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី | អនុប្រធាន            |
| ៤. ឯកឧត្តម <b>ម៉ឿង សុផាន់ណា</b>             | រដ្ឋលេខាធិការក្រសួងមហាផ្ទៃ           | អនុប្រធាន            |
| ៥. ឯកឧត្តម <b>តន់ យ៉ាន</b>                  | រដ្ឋលេខាធិការក្រសួងព័ត៌មាន           | អនុប្រធាន            |



|                          |                  |                                                                  |        |
|--------------------------|------------------|------------------------------------------------------------------|--------|
| ៦. លោកជំទាវ              | ទួន សុខា         | រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ                      | សមាជិក |
| ៧. ឯកឧត្តម               | សាម៉ូ អូហ្សាន់ណា | រដ្ឋលេខាធិការក្រសួងបរិស្ថាន                                      | សមាជិក |
| ៨. លោកជំទាវ              | តីកអ៊ែត ភំរេង    | រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម                                   | សមាជិក |
| ៩. លោកជំទាវ              | សាន្ត អរុណ       | រដ្ឋលេខាធិការក្រសួងកិច្ចការនារី                                  | សមាជិក |
| ១០. ឯកឧត្តម              | ហ៊ុយ ហានសុខ      | រដ្ឋលេខាធិការក្រសួងការងារ<br>និងបណ្តុះបណ្តាលវិជ្ជាជីវៈ           | សមាជិក |
| ១១. ឯកឧត្តម              | ម៉ុក ម៉ាន់នី     | អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌                                  | សមាជិក |
| ១២. លោកជំទាវបណ្ឌិត       | ស្រី សុខាសា      | អនុរដ្ឋលេខាធិការក្រសួងអប់រំ<br>យុវជន និងកីឡា                     | សមាជិក |
| ១៣. ឯកឧត្តម              | កែ សំឡើង         | អនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា                            | សមាជិក |
| ១៤. លោកជំទាវ             | ចាន់ ផលលៀង       | អនុរដ្ឋលេខាធិការក្រសួងកសិកម្ម<br>រុក្ខាប្រមាញ់ និងនេសាទ          | សមាជិក |
| ១៥. ឯកឧត្តម              | សយ តីរេង្ស       | អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម<br>និងសិប្បកម្ម                 | សមាជិក |
| ១៦. ឯកឧត្តម              | ហោ សារុន         | អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍                                    | សមាជិក |
| ១៧. ឯកឧត្តម              | គង់ កន្ត្រាវ៉ា   | អនុរដ្ឋលេខាធិការក្រសួងវប្បធម៌<br>និងវិចិត្រសិល្បៈ                | សមាជិក |
| ១៨. ឯកឧត្តម              | ស្នួន សុខឃឹម     | អនុរដ្ឋលេខាធិការក្រសួងផែនការ                                     | សមាជិក |
| ១៩. ឯកឧត្តម              | សារុន ឫឆ្មា      | អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី<br>នគរូបនីយកម្ម និងសំណង់        | សមាជិក |
| ២០. ឯកឧត្តម              | កៅ ចារ៉ូ         | អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល                                | សមាជិក |
| ២១. ឯកឧត្តម              | រស់ ឡើង          | អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច<br>អតីតយុទ្ធជន និងយុវនីតិសម្បទា | សមាជិក |
| ២២. ឯកឧត្តមឧត្តមសេនីយ៍ឯក | ថោង សុគន្ធា      | អគ្គលេខាធិការរងនៃអាជ្ញាធរជាតិ<br>ប្រយុទ្ធប្រឆាំងគ្រឿងញៀន         | សមាជិក |
| ២៣. ឯកឧត្តម              | ឃ្មុន ស្រេង      | អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ                                  | សមាជិក |
| ២៤. ឯកឧត្តម              | ម៉ៅ តិរុណា       | អភិបាលនៃគណៈអភិបាលខេត្តកណ្តាល                                     | សមាជិក |
| ២៥. ឯកឧត្តម              | ខៀ សីហា          | អភិបាលនៃគណៈអភិបាលខេត្តសៀមរាប                                     | សមាជិក |
| ២៦. ឯកឧត្តម              | យន្ត មីន         | អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ                                  | សមាជិក |
| ២៧. ឯកឧត្តម              | គួប ចំរើន        | អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម                                   | សមាជិក |
| ២៨. ឯកឧត្តម              | អ៊ុន ចាន់ដា      | អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ                                  | សមាជិក |
| ២៩. ឯកឧត្តម              | ឈុន ច័ន្ទឡើង     | អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង                                | សមាជិក |
| ៣០. ឯកឧត្តម              | ម៉ៅ ចន្ទីន       | អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់                                  | សមាជិក |
| ៣១. ឯកឧត្តម              | ទួន រតនៈ         | អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង                                   | សមាជិក |
| ៣២. ឯកឧត្តម              | ទី សំណាង         | អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ                                  | សមាជិក |
| ៣៣. ឯកឧត្តម              | អ៊ុយ តា          | អភិបាលនៃគណៈអភិបាលខេត្តតាកែវ                                      | សមាជិក |
| ៣៤. ឯកឧត្តម              | កែន សត្តា        | អភិបាលនៃគណៈអភិបាលខេត្តកែប                                        | សមាជិក |
| ៣៥. ឯកឧត្តម              | ជាន់ តាយ         | អភិបាលនៃគណៈអភិបាលខេត្តកំពត                                       | សមាជិក |
| ៣៦. លោកជំទាវ             | មិថុនា ភូមិ      | អភិបាលនៃគណៈអភិបាលខេត្តកោះកុង                                     | សមាជិក |

|                  |                       |                                                         |                      |
|------------------|-----------------------|---------------------------------------------------------|----------------------|
| ៣៧.ឯកឧត្តម       | <b>សុខ លូ</b>         | អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ                           | សមាជិក               |
| ៣៨.ឯកឧត្តម       | <b>ជ័យ ប័ន្ទសោភ័ណ</b> | អភិបាលនៃគណៈអភិបាលខេត្តក្បួងឃ្មុំ                        | សមាជិក               |
| ៣៩.ឯកឧត្តម       | <b>វ៉ា ថន</b>         | អភិបាលនៃគណៈអភិបាលខេត្តក្រចេះ                            | សមាជិក               |
| ៤០.ឯកឧត្តម       | <b>ម៉ុង សារឿន</b>     | អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង                        | សមាជិក               |
| ៤១.ឯកឧត្តម       | <b>ថន សាវុន</b>       | អភិបាលនៃគណៈអភិបាលខេត្តរតនគិរី                           | សមាជិក               |
| ៤២.ឯកឧត្តម       | <b>ស្វាយ សំរិទ្ធ</b>  | អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី                         | សមាជិក               |
| ៤៣.ឯកឧត្តម       | <b>ជា សុមេធី</b>      | អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង                           | សមាជិក               |
| ៤៤.ឯកឧត្តម       | <b>ម៉ែន វិបុល</b>     | អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង                          | សមាជិក               |
| ៤៥.ឯកឧត្តម       | <b>ផាន់ ចាន់ធុល</b>   | អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន                            | សមាជិក               |
| ៤៦.ឯកឧត្តម       | <b>ម៉ែន កុសល</b>      | អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ                       | សមាជិក               |
| ៤៧.ឯកឧត្តម       | <b>ស្នួន បវរ</b>      | អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ                      | សមាជិក               |
| ៤៨.លោកស្រីបណ្ឌិត | <b>ឈា ធីតា</b>        | ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព<br>នៃក្រសួងសុខាភិបាល | សមាជិក និងលេខាធិការ។ |

**ប្រការ២ :** អនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផល ថ្នាំជក់ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។

**ប្រការ៣ :** សេចក្តីសម្រេចលេខ២៦ សសរ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការតែងតាំងសមាសភាព របស់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹង សេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

**ប្រការ៤ :** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង សុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល :**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**រាជរដ្ឋាភិបាលកម្ពុជា**

**លេខ : ០១ ឆ.ណ.ន**

**សេចក្តីណែនាំ**

**ស្តីពី**

**តួនាទី ភារកិច្ច និង របៀបរបបការងារ**

**សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងការបំពេញ**  
**បេសកកម្ម ដើម្បីត្រួតពិនិត្យនិងគាំទ្រកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រ**  
**ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា**

រាជរដ្ឋាភិបាលកម្ពុជា សូមវាយតម្លៃខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំធ្វើសកម្មភាពតាមតួនាទី និងភារកិច្ច ដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ រួមចំណែកធ្វើឲ្យសម្រេចបាននូវសមិទ្ធផល ជាច្រើនគ្រប់ការដ្ឋាននៃការកែទម្រង់។ ជាពិសេសការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃ យុទ្ធសាស្ត្រចតុកោណ ដោយបានផ្តល់កាលានុវត្តភាពក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី ខេត្ត សំដៅបន្តអនុវត្តកម្មវិធីនយោបាយ ខាងលើនេះ ប្រកបដោយប្រសិទ្ធភាព នៅគ្រប់មូលដ្ឋានទូទាំងប្រទេស។ ដើម្បីធានាឲ្យក្រុមការងារនេះ ងាយស្រួល ក្នុងការធ្វើសកម្មភាពទទួលបានលទ្ធផលល្អប្រសើរ រាជរដ្ឋាភិបាលកំណត់តួនាទី ភារកិច្ច និងរបៀបរបប ធ្វើការងារដូចខាងក្រោម៖

**I. អំពីតួនាទី ភារកិច្ច**

ក្នុងការបំពេញបេសកកម្មនៅមូលដ្ឋាន ក្រុមការងារមានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយ បញ្ហានានា ដើម្បីប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្នុងការអនុវត្តការងារក្រុមការងារពុំមានតួនាទី ឬសិទ្ធិសម្រេច កិច្ចការជំនួសក្រសួង ស្ថាប័ននានាឡើយ។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗនៅតែមានតួនាទី និង ការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ដដែល។ ទន្ទឹមនេះ ក្រុមការងារក៏ពុំមានតួនាទីចាត់ចែង

កិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានាឡើយ។ ក្រុមការងារត្រូវដឹកនាំជំរុញ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញនានា ឲ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់។ ក្នុងករណីមានបញ្ហាប្រឈមដែលមិន អាចដោះស្រាយបាន ក្រុមការងារត្រូវជំរុញឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ និងធ្វើការ តាមដាន ត្រួតពិនិត្យអំពីលទ្ធផលនៃការដោះស្រាយដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។ ផ្អែកតាមតួនាទី ខាងលើនេះ ក្រុមការងារមានភារកិច្ចសំខាន់ៗដូចខាងក្រោម៖

១. ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ត្រូវដឹកនាំ និងទទួលខុសត្រូវគ្រប់គ្រង ក្រុមការងារក្នុងសកម្មភាពត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយនានា និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនៅតាមមូលដ្ឋានរាជធានី ខេត្ត ដែលខ្លួនទទួលបន្ទុក។
២. ផ្សារភ្ជាប់ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល ជាមួយប្រជាពលរដ្ឋតាមរយៈការផ្សព្វផ្សាយឲ្យបាន ទូលំទូលាយនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព កម្មវិធីកំណែទម្រង់តាមវិស័យក៏ដូចជាសភាពការណ៍នានា របស់ប្រទេសជាតិ និងសភាពការណ៍រ៉ាំរ៉ៃចម្រើនថ្មីៗនៅមូលដ្ឋាន។
៣. លើកកម្ពស់ការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន ក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការ បំពេញការងារតាមរយៈការត្រួតពិនិត្យ តាមដាន និងគាំទ្រការអនុវត្តកម្មវិធី គំរោង និងផែនការសកម្មភាព នានានៅតាមមូលដ្ឋាន។
៤. សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យមានប្រសិទ្ធភាព។
៥. សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយ ប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្តាប់ក្តីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រម ទាំងយកចិត្តទុកដាក់ជំរុញការដោះស្រាយនូវកង្វល់ កង្វះខាត សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។ ក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារត្រូវបូកសរុប និង ធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។ វេទិកាសាធារណៈនេះ គប្បីយកចិត្តទុកដាក់អំពីស្ថានភាពជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
៦. សហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
៧. កៀរគរធនធានពីប្រភពនានា ដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការ អភិវឌ្ឍន៍មូលដ្ឋាន។

**II. អំពីការរៀបចំក្រុមការងារ របៀបរបបការងារ និងការចាត់តាំងអនុវត្ត**  
**ក. អំពីការរៀបចំក្រុមការងារថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់**

១. រដ្ឋមន្ត្រីក្រសួង ស្ថាប័ននានាត្រូវចាត់តាំងមន្ត្រីចាប់ពីថ្នាក់អគ្គនាយករងឡើង សម្រាប់ជា តំណាងក្រសួង ស្ថាប័ន ដើម្បីបំពេញរចនាសម្ព័ន្ធក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី និងខេត្ត ។
២. ក្រុមការងារថ្នាក់ជាតិ និងគណៈអភិបាលរាជធានី ខេត្ត ត្រូវសហការរៀបចំបែងចែក និងបំពេញ បន្ថែមសមាសភាព ដើម្បីចុះបេសកកម្មតាមក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់តាមការចាំបាច់។





៣. រាជធានី ខេត្ត ទាំងអស់ត្រូវបង្កើតលេខាធិការដ្ឋាន ដើម្បីជាជំនួយការដល់ក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានតាមរាជធានី ខេត្ត នីមួយៗ ដោយជ្រើសរើសមន្ត្រីមានសមត្ថភាព ពីសាលារាជធានី ខេត្ត និង មន្ទីរនានា។

**ខ. អំពីរបៀបរបបការងារ និងការចាត់តាំងអនុវត្ត**

១. បន្ទាប់ពីបានរៀបចំក្រុមការងារដូចមានចែងក្នុងចំណុច “ក” ខាងលើរួចរាល់ ក្រុមការងារថ្នាក់ នីមួយៗ ត្រូវជួបប្រជុំស្តាប់របាយការណ៍ពីថ្នាក់រដ្ឋបាលនោះ ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំផែនការ សកម្មភាព និងកម្មវិធីការងាររបស់ខ្លួនអោយមានប្រសិទ្ធភាព។ ទន្ទឹមនេះក្រុមការងារត្រូវចុះធ្វើវេទិកា សាធារណៈ ជួបប្រាស្រ័យដោយផ្ទាល់ជាមួយសហគមន៍ ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីធ្វើបច្ចុប្បន្នភាព ផែនការសកម្មភាព កម្មវិធីការងាររបស់ខ្លួនជាប្រចាំ ចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ មូលដ្ឋាន។

២. ក្រុមការងារគ្រប់ថ្នាក់ត្រូវមានបេបប្រជុំ និងរបាយការណ៍យ៉ាងតិចមួយត្រីមាសម្តង និងអាចកោះ ប្រជុំតាមការចាំបាច់ ត្រូវធ្វើរបាយការណ៍មកលេខាធិការដ្ឋានក្រុមការងារថ្នាក់ជាតិ ដើម្បីបូកសរុបរបាយការណ៍ ជូនរាជរដ្ឋាភិបាល ។

៣. ប្រធានក្រុមការងារត្រូវបែងចែកប្រគល់ភារកិច្ចដល់សមាជិកក្រុមការងារតាមការចាំបាច់។ សមាជិកក្រុមការងារទាំងអស់ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធានក្រុមការងារ។ សមាជិក ក្រុមការងារម្នាក់ៗ ត្រូវលែងកំពុងវេលាឲ្យបានសមស្រប សម្រាប់បំពេញការងារក្នុងក្រសួង ស្ថាប័នរបស់ ខ្លួន និងពេលវេលាសម្រាប់ចុះតាមមូលដ្ឋានដែលខ្លួនទទួលខុសត្រូវ។

៤. ក្នុងការដោះស្រាយបញ្ហានានានៅមូលដ្ឋាន ក្រុមការងារត្រូវផ្អែកលើច្បាប់ និងលិខិតបទដ្ឋាន ជាធរមាន ហើយប្រធានក្រុមការងារត្រូវចាត់ឲ្យសមាជិកក្នុងក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធធ្វើការសម្រប សម្រួលក្នុងក្រសួង ស្ថាប័នសាមី និងអាជ្ញាធរពាក់ព័ន្ធទាំងនោះ ដើម្បីដោះស្រាយ។

៥. រាជរដ្ឋាភិបាលប្រគល់ភារកិច្ចជូន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្វើជាសេនាធិការជូននាយករដ្ឋមន្ត្រី ដើម្បីសម្របសម្រួលការបំពេញបេសកកម្មនៃក្រុមការងារ។

រដ្ឋមន្ត្រី ប្រធានស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់តាំងអនុវត្តសេចក្តីណែនាំនេះ ឲ្យមានប្រសិទ្ធភាព ។

ថ្ងៃ ចន្ទ ៦ កើត ខែ ឆ្នាំ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៩



**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន**

**កន្លែងទទួល៖**

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**  
**លេខ: ២០១៩/០១២ សហវ: ១២១៩**

**ប្រកាសអន្តរក្រសួង**  
**ស្តីពី**

**ការបង្កើតរដ្ឋធម្មប្បទេសប្រទានសម្រាប់ឆ្នាំ២០១៩**  
**របស់នាយករដ្ឋមន្ត្រីនៃក្រសួងអប់រំ យុវជន និងកីឡា**

**ឧបនាយករដ្ឋមន្ត្រី**  
**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រី**  
**ក្រសួងអប់រំ យុវជន និងកីឡា**

- បានឃើញរដ្ឋធម្មប្បទេសប្រទាននៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការកែតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា ៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

១/៣



- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.បក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.បក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអនុក្រឹត្យលេខ ១៩៤ សហវ.បក ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តថវិកាម្មវិធីពេញលេញ
- យោងតាមកម្រិតការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា

**សម្រេច**

**ប្រការ១ .-**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានថវិកាម្មវិធី ជំពូក៦០ “ការទិញ” ជំពូក៦១ “សេវាកម្ម” និងជំពូក៦២ “បន្ទុកបុគ្គលិក” នៅនាយកដ្ឋាននីតិកម្ម នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃប្រកាសលេខ៨២៩ សហវ.បក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

**ប្រការ២ .-**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

**ប្រការ៣ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

២/៣ 



**ប្រការ ៤ .-**

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាន នាយកដ្ឋាននីតិកម្ម ប្រធានគ្រប់អង្គភាពពាក់ព័ន្ធត្រាមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និង កីឡា ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពុធ ១២ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស. ២៥៦២  
រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី  
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  
  
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី  
ក្រសួងអប់រំ យុវជន និងកីឡា  
  
បណ្ឌិតសភាចារ្យ ឯង ជួន ណារ៉ុន

**កន្លែងទទួល**

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ក្រសួងអប់រំ យុវជន និងកីឡា  
នាយកដ្ឋាននីតិកម្ម

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

តារាងទិន្នន័យសង្ខេបទ្រទ្រង់ប្រែប្រួលចំណាយថវិកា  
តាមចំណាត់ថ្នាក់សេចក្តីច្បាប់២០១៩ របស់នាយកដ្ឋាននីតិកម្ម

ឯកតា: រៀល

| ជំពូក | ឧបជំពូក | អនុឧបជំពូក | ចំណាត់ថ្នាក់ចំណាយ                           | ច្បាប់                   | កណ្តាល         | កណ្តាល               | កណ្តាល               | កណ្តាល               | ភាគរយ   |
|-------|---------|------------|---------------------------------------------|--------------------------|----------------|----------------------|----------------------|----------------------|---------|
|       |         |            |                                             | ហិរញ្ញវត្ថុ<br>ឆ្នាំ២០១៩ | ដែល<br>ស្របតាម | ប្រែប្រួល<br>ប្រឆាំង | ប្រែប្រួល<br>ប្រឆាំង | ប្រែប្រួល<br>ប្រឆាំង |         |
|       |         |            |                                             | ០                        | ១              | ២                    | ៣                    | ៤ = ២-៣              | ៥ = ៣/២ |
|       |         |            | សរុប                                        | 1,112,600,000            | 1,089,600,000  | 640,000,000          | 448,600,000          | 160,000,000          | 58.74%  |
| 60    |         |            | ការទិញ                                      | 285,300,000              | 268,300,000    | 42,600,000           | 225,700,000          | 10,650,000           | 15.88%  |
|       | 6001    |            | សម្ភារៈរឹងមាំ                               | 8,500,000                | 8,500,000      | 8,500,000            | -                    | 2,125,000            | 100.00% |
|       |         | 60011      | សម្ភារៈរឹងមាំសម្រាប់ប្រើប្រាស់              | 1,000,000                | 1,000,000      | 1,000,000            | -                    | 250,000              | 100.00% |
|       |         | 60014      | សម្ភារៈរឹងមាំសម្រាប់ប្រើប្រាស់សម្រាប់ការងារ | 7,500,000                | 7,500,000      | 7,500,000            | -                    | 1,875,000            | 100.00% |
|       | 6002    |            | សម្ភារៈរឹងមាំផ្នែកផ្ទះ                      | 117,200,000              | 117,200,000    | 18,300,000           | 98,900,000           | 4,575,000            | 15.61%  |
|       |         | 60021      | សម្ភារៈរឹងមាំផ្ទះ                           | 84,500,000               | 84,500,000     | 10,000,000           | 74,500,000           | 2,500,000            | 11.83%  |
|       |         | 60022      | សម្ភារៈរឹងមាំផ្ទះ និងបំពង់                  | 1,400,000                | 1,400,000      | 1,400,000            | -                    | 350,000              | 100.00% |
|       |         | 60023      | ការបោះពុម្ព                                 | 29,600,000               | 29,600,000     | 5,200,000            | 24,400,000           | 1,300,000            | 17.57%  |
|       |         | 60028      | សម្ភារៈរឹងមាំផ្នែកផ្ទះផ្សេងៗ                | 1,700,000                | 1,700,000      | 1,700,000            | -                    | 425,000              | 100.00% |
|       | 6003    |            | សម្ភារៈរឹងមាំផ្នែកផ្ទះ និងបំពង់             | 10,000,000               | 10,000,000     | 3,000,000            | 7,000,000            | 750,000              | 30.00%  |
|       |         | 60037      | សម្ភារៈរឹងមាំផ្នែកផ្ទះ                      | 10,000,000               | 10,000,000     | 3,000,000            | 7,000,000            | 750,000              | 30.00%  |
|       | 6005    |            | សម្ភារៈរឹងមាំផ្នែកផ្ទះ និងបំពង់             | 148,600,000              | 132,600,000    | 12,800,000           | 119,800,000          | 3,200,000            | 9.65%   |
|       |         | 60052      | សម្ភារៈរឹងមាំផ្នែកផ្ទះ                      | 16,800,000               | 16,800,000     | 5,000,000            | 11,800,000           | 1,250,000            | 29.76%  |
|       |         | 60053      | សម្ភារៈរឹងមាំផ្នែកផ្ទះ                      | 800,000                  | 800,000        | 800,000              | -                    | 200,000              | 100.00% |
|       |         | 60054      | សម្ភារៈរឹងមាំផ្នែកផ្ទះ និងបំពង់             | 17,000,000               | -              | -                    | -                    | -                    | -       |
|       |         | 60055      | សម្ភារៈរឹងមាំផ្នែកផ្ទះ និងបំពង់             | 115,000,000              | 115,000,000    | 7,000,000            | 108,000,000          | 1,750,000            | 6.09%   |
| 61    |         |            | សេវាកម្ម                                    | 822,300,000              | 816,300,000    | 592,400,000          | 223,900,000          | 148,100,000          | 72.57%  |
|       | 6105    |            | ការថែទាំ និងជួសជុល                          | 33,300,000               | 33,300,000     | 21,400,000           | 11,900,000           | 5,350,000            | 64.26%  |
|       |         | 61054      | ការថែទាំ និងជួសជុលផ្សេងៗ                    | 10,000,000               | 10,000,000     | 3,600,000            | 6,400,000            | 900,000              | 36.00%  |
|       |         | 61056      | ការថែទាំ និងជួសជុលបណ្តាញបណ្តាញ              | 7,800,000                | 7,800,000      | 7,800,000            | -                    | 1,950,000            | 100.00% |
|       |         | 61057      | ការថែទាំ និងជួសជុលសម្ភារៈ និងបំពង់បណ្តាញ    | 15,500,000               | 15,500,000     | 10,000,000           | 5,500,000            | 2,500,000            | 64.52%  |
|       | 6110    |            | ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ            | 168,100,000              | 168,100,000    | 70,000,000           | 98,100,000           | 17,500,000           | 41.64%  |
|       |         | 61103      | ប្រជុំ សិក្ខាសាលា និងសន្និសីទ               | 168,100,000              | 168,100,000    | 70,000,000           | 98,100,000           | 17,500,000           | 41.64%  |
|       | 6112    |            | សេវាកម្មបណ្តុះបណ្តាលប្រចាំថ្ងៃ              | 602,700,000              | 602,700,000    | 495,000,000          | 107,700,000          | 123,750,000          | 82.13%  |
|       |         | 61121      | សេវាកម្មបណ្តុះបណ្តាល                        | 40,500,000               | 40,500,000     | 25,000,000           | 15,500,000           | 6,250,000            | 61.73%  |
|       |         | 61122      | សេវាកម្មបណ្តុះបណ្តាល                        | 88,600,000               | 88,600,000     | 70,000,000           | 18,600,000           | 17,500,000           | 75.01%  |
|       |         | 61123      | សេវាកម្មបណ្តុះបណ្តាល                        | 473,600,000              | 473,600,000    | 400,000,000          | 73,600,000           | 100,000,000          | 84.46%  |
|       | 6113    |            | សេវាកម្មបណ្តុះបណ្តាលប្រចាំថ្ងៃ              | 12,200,000               | 12,200,000     | 6,000,000            | 6,200,000            | 1,500,000            | 49.18%  |

NSM

h-n

|    |       |                               |            |            |           |           |           |         |
|----|-------|-------------------------------|------------|------------|-----------|-----------|-----------|---------|
|    | 61132 | សេរីយបេសកកម្ម                 | 12,200,000 | 12,200,000 | 6,000,000 | 6,200,000 | 1,500,000 | 49.18%  |
|    | 6114  | សេរីយប្រៃសណីយ៍ និងទូរគមនាគមន៍ | 6,000,000  | -          | -         | -         | -         | -       |
|    | 61142 | សេរីយទូរគមនាគមន៍              | 6,000,000  | -          | -         | -         | -         | -       |
| 64 |       | បន្ទុកបុគ្គលិក                | 5,000,000  | 5,000,000  | 5,000,000 | -         | 1,250,000 | 100.00% |
|    | 6403  | ប្រាក់បំណាច់ផ្សេងៗ            | 5,000,000  | 5,000,000  | 5,000,000 | -         | 1,250,000 | 100.00% |
|    | 64038 | ប្រាក់បំណាច់ផ្សេងៗ            | 5,000,000  | 5,000,000  | 5,000,000 | -         | 1,250,000 | 100.00% |

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃសៅរ៍ ១២ ខែ មេសា ឆ្នាំ ២០១៩  
ស្នងការដ្ឋាននៃស្ថាប័ន ព.សប្បដប្ប  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលឧត្តមបណ្ឌិត  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ  
**អគ្គនាយករង**  
**អ៊ុំ ប្រាសាទសុវណ្ណភិក្ខុ**  
បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃសៅរ៍ ១២ ខែ មេសា ឆ្នាំ ២០១៩  
ស្នងការដ្ឋាននៃស្ថាប័ន ព.សប្បដប្ប  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលឧត្តមបណ្ឌិត  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ  
**អគ្គនាយករង**  
**អ៊ុំ ប្រាសាទសុវណ្ណភិក្ខុ**

ថ្ងៃសៅរ៍ ១២ ខែ មេសា ឆ្នាំ ២០១៩  
ស្នងការដ្ឋាននៃស្ថាប័ន ព.សប្បដប្ប  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលឧត្តមបណ្ឌិត  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ  
**អគ្គនាយករង**  
**អ៊ុំ ប្រាសាទសុវណ្ណភិក្ខុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃសៅរ៍ ១២ ខែ មេសា ឆ្នាំ ២០១៩  
ស្នងការដ្ឋាននៃស្ថាប័ន ព.សប្បដប្ប  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលឧត្តមបណ្ឌិត  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ  
**អគ្គនាយករង**  
**អ៊ុំ ប្រាសាទសុវណ្ណភិក្ខុ**

ថ្ងៃសៅរ៍ ១២ ខែ មេសា ឆ្នាំ ២០១៩  
ស្នងការដ្ឋាននៃស្ថាប័ន ព.សប្បដប្ប  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលឧត្តមបណ្ឌិត  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ  
**អគ្គនាយករង**  
**អ៊ុំ ប្រាសាទសុវណ្ណភិក្ខុ**

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

h-12





**ព្រះរាជាណាចក្រកម្ពុជា**  
**ជាតិ សាសនា ព្រះមហាក្សត្រ**

**ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ**

លេខ: ២០១.២២.....សហវ. ២០១៩

**ប្រកាសអនុក្រសួង**

**ស្តីពី**

**ការបង្កើតវដ្តទេសយុទ្ធប្រែងទឹកសម្រាប់ឆ្នាំ២០១៩**

**របស់នាយកដ្ឋានធានាគុណភាពអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា**

**ឧបនាយករដ្ឋមន្ត្រី**

**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ**

**រដ្ឋមន្ត្រី**

**ក្រសួងអប់រំ យុវជន និងកីឡា**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០០៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

១៣

- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃ ប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋ កិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាម រដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសអនុក្រសួងលេខ១៩៤ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គភាពថវិកា
- យោងតាមកម្រិតការចំណាយនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងនាយកដ្ឋានធានាគុណភាពអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា។

**សង្ខេប**

**ប្រការ១ .-**

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ (ការទិញ) ជំពូក៦១ (សេវាកម្ម) និងជំពូក៦៥ (ឧបត្ថម្ភធន) នៅ នាយកដ្ឋានធានាគុណភាពអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ៥ថ្មី នៃ ប្រកាសលេខ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួល ប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាស លេខ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេ ប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

**ប្រការ២ .-**

ចំនួនទឹកប្រាក់មួយជុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

**ប្រការ៣ .-**

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអនុក្រសួងនេះ ត្រូវទុកជានិរាករណ៍។

២/៣ 




ប្រការ ៤ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយក នៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ នាយកដ្ឋានហិរញ្ញវត្ថុនិងនាយកដ្ឋានធានាគុណភាពអប់រំ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡាត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១២ ខែ មេសា ឆ្នាំ ២០១៩ សំរឹទ្ធិស័ក ព.ស ២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី  
នាយករដ្ឋមន្ត្រី  
  
  
បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី  
ក្រសួងអប់រំ យុវជន និងកីឡា  
  
  
បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៤
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ក្រសួងអប់រំ យុវជន និងកីឡា  
នាយកដ្ឋានចំណុះក្រសួងអប់រំ

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ការវាយតម្លៃសម្រាប់ប្រព័ន្ធគ្រប់គ្រងការងារ  
តាមចំណាត់ថ្នាក់ស្នងការណ៍ ២០១៩ របស់នាយកដ្ឋានចំណុះក្រសួងអប់រំ

ឯកតា: រៀល

| ជំពូក | គណនី | អនុគណនី | ចំណាត់ថ្នាក់ចំណាយ                                                                                     | ច្បាប់                   | ឥណទាន           | ឥណទាន                   | ឥណទាន                         | ឥណទានទុំ                | ភាគរយ   |
|-------|------|---------|-------------------------------------------------------------------------------------------------------|--------------------------|-----------------|-------------------------|-------------------------------|-------------------------|---------|
|       |      |         |                                                                                                       | ហិរញ្ញវត្ថុ<br>ឆ្នាំ២០១៩ | ដែល<br>ជ្រើសរើស | រដ្ឋទេយ្យបុរេ<br>ប្រទាន | រដ្ឋទេយ្យបុរេ<br>ទូទាត់ធម្មតា | រដ្ឋទេយ្យបុរេ<br>ប្រទាន |         |
|       |      |         |                                                                                                       | ១                        | ២               | ៣                       | ៤ = ២-៣                       | ៥ = ៣/៤                 | ៦ = ៣/៥ |
| សរុប  |      |         |                                                                                                       | 2,546,800,000            | 2,095,100,000   | 1,100,068,000           | 995,032,000                   | 275,017,000             | 52.51%  |
| 60    |      |         | ការទិញ                                                                                                | 312,300,000              | 257,300,000     | 140,967,800             | 116,332,200                   | 35,241,950              | 54.79%  |
|       | 6001 |         | សម្ភារផ្គត់ផ្គង់ថែទាំ                                                                                 | 19,600,000               | 19,600,000      | 19,600,000              | -                             | 4,900,000               | 100.00% |
|       |      | 60011   | សម្ភារផ្គត់ផ្គង់សម្ភារ និងអនាម័យ                                                                      | 6,500,000                | 6,500,000       | 6,500,000               | -                             | 1,625,000               | 100.00% |
|       |      | 60014   | សម្ភារផ្គត់ផ្គង់សម្រាប់ថែទាំសម្ភារឧបករណ៍                                                              | 9,100,000                | 9,100,000       | 9,100,000               | -                             | 2,275,000               | 100.00% |
|       |      | 60015   | ប្រេងឥន្ធនៈ និងប្រេងរ៉ែ                                                                               | 4,000,000                | 4,000,000       | 4,000,000               | -                             | 1,000,000               | 100.00% |
|       | 6002 |         | សម្ភារផ្គត់ផ្គង់ផ្នែករដ្ឋបាល                                                                          | 160,200,000              | 160,200,000     | 65,217,800              | 94,982,200                    | 16,304,450              | 40.71%  |
|       |      | 60021   | សម្ភារការិយាល័យ                                                                                       | 95,900,000               | 95,900,000      | 42,475,800              | 53,424,200                    | 10,618,950              | 44.29%  |
|       |      | 60022   | សៀវភៅមើល និងឯកសារ                                                                                     | 2,000,000                | 2,000,000       | 2,000,000               | -                             | 500,000                 | 100.00% |
|       |      | 60023   | ការបោះពុម្ព                                                                                           | 62,300,000               | 62,300,000      | 20,742,000              | 41,558,000                    | 5,185,500               | 33.29%  |
|       | 6003 |         | សៀវភៅអាហារ និងផលិតផលកសិកម្ម                                                                           | 6,700,000                | 6,700,000       | 6,700,000               | -                             | 1,675,000               | 100.00% |
|       |      | 60037   | សៀវភៅសម្រាប់រដ្ឋបាល                                                                                   | 6,700,000                | 6,700,000       | 6,700,000               | -                             | 1,675,000               | 100.00% |
|       | 6005 |         | សម្ភារតូចតាច សម្ភាររឹម និងសម្ភារបរិក្ខារ                                                              | 125,800,000              | 70,800,000      | 49,450,000              | 21,350,000                    | 12,362,500              | 69.84%  |
|       |      | 60051   | សម្ភារនិងបរិក្ខារបច្ចេកទេសមិនមែនឥដ្ឋឥដ្ឋ                                                              | 7,100,000                | 7,100,000       | 7,100,000               | -                             | 1,775,000               | 100.00% |
|       |      | 60052   | សម្ភាររឹម                                                                                             | 21,300,000               | 21,300,000      | 21,300,000              | -                             | 5,325,000               | 100.00% |
|       |      | 60054   | សម្ភារ និងឧបករណ៍ដឹកជញ្ជូន                                                                             | 55,000,000               | -               | -                       | -                             | -                       | -       |
|       |      | 60055   | សម្ភារនិងបរិក្ខារបច្ចេកទេសឥដ្ឋឥដ្ឋ                                                                    | 42,400,000               | 42,400,000      | 21,050,000              | 21,350,000                    | 5,262,500               | 49.65%  |
| 61    |      |         | សេវាកម្ម                                                                                              | 1,968,000,000            | 1,837,800,000   | 959,100,200             | 878,699,800                   | 239,775,050             | 52.19%  |
|       | 6102 |         | ការផ្តល់សេវាដឹកជញ្ជូន                                                                                 | 4,000,000                | 4,000,000       | 4,000,000               | -                             | 1,000,000               | 100.00% |
|       |      | 61021   | ការផ្តល់សេវាដឹកជញ្ជូន                                                                                 | 4,000,000                | 4,000,000       | 4,000,000               | -                             | 1,000,000               | 100.00% |
|       | 6104 |         | សេវាហិរញ្ញបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស                                                             | 74,500,000               | 74,500,000      | 20,000,000              | 54,500,000                    | 5,000,000               | 26.85%  |
|       |      | 61041   | សេវាហិរញ្ញបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស                                                              | 74,500,000               | 74,500,000      | 20,000,000              | 54,500,000                    | 5,000,000               | 26.85%  |
|       | 6105 |         | ការថែទាំនិងជួសជុល                                                                                     | 57,300,000               | 57,300,000      | 57,300,000              | -                             | 14,325,000              | 100.00% |
|       |      | 61052   | ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ                                                                  | 3,000,000                | 3,000,000       | 3,000,000               | -                             | 750,000                 | 100.00% |
|       |      | 61054   | ការថែទាំបណ្តាញផ្សេងៗ                                                                                  | 3,000,000                | 3,000,000       | 3,000,000               | -                             | 750,000                 | 100.00% |
|       |      | 61056   | ការថែទាំ និងជួសជុលសេវាដឹកជញ្ជូន                                                                       | 23,300,000               | 23,300,000      | 23,300,000              | -                             | 5,825,000               | 100.00% |
|       |      | 61057   | ការថែទាំនិងជួសជុលសម្ភារ និងឧបករណ៍បច្ចេកទេស                                                            | 28,000,000               | 28,000,000      | 28,000,000              | -                             | 7,000,000               | 100.00% |
|       | 6107 |         | សេវាហិរញ្ញបណ្តុះបណ្តាលសាធារណៈ, សេវាហិរញ្ញបណ្តុះបណ្តាលប្រើប្រាស់សេវា, សេវាហិរញ្ញបណ្តុះបណ្តាលប្រើប្រាស់ | 20,000,000               | -               | -                       | -                             | -                       | -       |
|       |      | 61072   | សេវាហិរញ្ញបណ្តុះបណ្តាលប្រើប្រាស់សេវា                                                                  | 20,000,000               | -               | -                       | -                             | -                       | -       |
|       | 6109 |         | បុគ្គលិកខាងក្រៅ                                                                                       | 98,400,000               | -               | -                       | -                             | -                       | -       |
|       |      | 61091   | ភ្នាក់ងារជាតិជាប់កិច្ចសន្យា                                                                           | 98,400,000               | -               | -                       | -                             | -                       | -       |
|       | 6110 |         | ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ                                                                      | 192,200,000              | 192,200,000     | 89,000,000              | 103,200,000                   | 22,250,000              | 46.31%  |
|       |      | 61102   | សេវាហិរញ្ញបណ្តុះបណ្តាលស្ម័គ្រចិត្ត                                                                    | 20,000,000               | 20,000,000      | 20,000,000              | -                             | 5,000,000               | 100.00% |
|       |      | 61103   | ប្រជុំ សិក្ខាសាលា និងសន្និសីទ                                                                         | 160,200,000              | 160,200,000     | 57,000,000              | 103,200,000                   | 14,250,000              | 35.58%  |

3



| ជំពូក                          | គណនី  | អនុគណនី | ចំណាត់ថ្នាក់ចំណាយ                                  | ច្បាប់                   | ឥណទាន           | ឥណទាន         | ឥណទាន        | ឥណទាន                   | ភាគរយ   |
|--------------------------------|-------|---------|----------------------------------------------------|--------------------------|-----------------|---------------|--------------|-------------------------|---------|
|                                |       |         |                                                    | ហិរញ្ញវត្ថុ<br>ឆ្នាំ២០១៩ | ដែល<br>ជ្រើសរើស | ធ្វើឡើងប្រទាន | ទូទាត់ធម្មតា | បង្វិល<br>ធ្វើឡើងប្រទាន |         |
|                                |       |         |                                                    | ១                        | ២               | ៣             | ៤ = ២+៣      | ៥ = ៣/៤*១០០             | ៦ = ៣/៥ |
|                                |       | 61105   | ចំណាយសម្រាប់វត្ថុអនុស្សាវរីយ៍ នៅក្នុងនិងក្រៅប្រទេស | 12,000,000               | 12,000,000      | 12,000,000    | -            | 3,000,000               | 100.00% |
|                                | 6112  |         | សោហ៊ុយបេសកកម្មក្នុងប្រទេស                          | 1,200,000,000            | 1,200,000,000   | 719,500,000   | 480,500,000  | 179,875,000             | 59.96%  |
|                                | 61121 |         | សោហ៊ុយដឹកជញ្ជូន                                    | 133,500,000              | 133,500,000     | 62,800,000    | 70,700,000   | 15,700,000              | 47.04%  |
|                                | 61122 |         | សោហ៊ុយបេសកកម្ម                                     | 152,800,000              | 152,800,000     | 84,300,000    | 68,500,000   | 21,075,000              | 55.17%  |
|                                | 61123 |         | សោហ៊ុយស្នាក់នៅ                                     | 913,700,000              | 913,700,000     | 572,400,000   | 341,300,000  | 143,100,000             | 62.65%  |
|                                | 6113  |         | សោហ៊ុយបេសកកម្មក្រៅប្រទេស                           | 306,600,000              | 294,800,000     | 57,000,000    | 237,800,000  | 14,250,000              | 19.34%  |
|                                | 61131 |         | សោហ៊ុយដឹកជញ្ជូន                                    | 75,800,000               | 75,800,000      | 15,000,000    | 80,800,000   | 3,750,000               | 19.79%  |
|                                | 61132 |         | សោហ៊ុយបេសកកម្ម                                     | 40,400,000               | 40,400,000      | 10,000,000    | 30,400,000   | 2,500,000               | 24.75%  |
|                                | 61133 |         | សោហ៊ុយស្នាក់នៅ                                     | 178,600,000              | 178,600,000     | 32,000,000    | 146,600,000  | 8,000,000               | 17.92%  |
|                                | 61138 |         | សោហ៊ុយក្រៅប្រទេសផ្សេងៗ                             | 11,800,000               | -               | -             | -            | -                       | -       |
|                                | 6114  |         | សោហ៊ុយប្រៃសណីយ៍ និងទូរគមនាគមន៍                     | 15,000,000               | 15,000,000      | 12,300,200    | 2,699,800    | 3,075,050               | 82.00%  |
|                                | 61142 |         | សោហ៊ុយទូរគមនាគមន៍                                  | 15,000,000               | 15,000,000      | 12,300,200    | 2,699,800    | 3,075,050               | 82.00%  |
| ប្រភេទទី ៣ : អនុរាជធានីសាធារណៈ |       |         |                                                    | 266,500,000              | -               | -             | -            | -                       | -       |
| 65                             |       |         | ឧបត្ថម្ភធន                                         | 266,500,000              | -               | -             | -            | -                       | -       |
|                                | 6506  |         | វិភាគទានដល់អង្គការ សមាគម សហព័ន្ធអន្តរជាតិ          | 266,500,000              | -               | -             | -            | -                       | -       |
|                                | 65068 |         | អង្គការ សមាគម សហព័ន្ធអន្តរជាតិផ្សេងៗទៀត            | 266,500,000              | -               | -             | -            | -                       | -       |

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ស្តីពីសក្ខីកម្ម លេខ ២២២  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ  
ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ស្តីពីសក្ខីកម្ម លេខ ២២២  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

អគ្គនាយករង

  
ឪពុក ហង់ ជួន សារីន

បានឃើញ និងបញ្ជាក់

ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ ស្តីពីសក្ខីកម្ម លេខ ២២២  
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩



អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

បានឃើញ និងពិនិត្យត្រឹមត្រូវ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩  
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា  
អគ្គនាយកនៃអគ្គនាយកដ្ឋានគណនេយ្យ

  
អូន ជិនណា

បានឃើញ និងបញ្ជាក់



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៣២៥ រកម/០៦១៨/០១២

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ...៥...១៣...១៣... ខែ...កញ្ញា... ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...២៥... ខែ...កញ្ញា... ឆ្នាំ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទិក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ របស់ ក្រុមហ៊ុន ហ៊ុយ ស៊ីនប៉េង ផ្លាស្ទិក (ខេមបូឌា) ឯ.ក

**ស រ ប ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ហ៊ុយ ស៊ីនប៉េង ផ្លាស្ទិក (ខេមបូឌា) ឯ.ក (HUAYU XINPENG PLASTIC (CAMBODIA) CO., LTD.) តំណាងដោយ លោក ZHAO, XINJIAN បង្កើតរោងចក្រផលិតសម្ភារៈ ប្រើប្រាស់ពីប្លាស្ទិក ដែលមានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិព្រៃខ្នារ ឃុំកោះកោះ ស្រុកគង្គាធិបតី ខេត្តកំពង់ស្ពឺ ។

*(Signature)*





**ឈ្មោះផលិតផល**

**លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**

សម្ភារៈប្រើប្រាស់ពីប្លាស្ទិក

២២២០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទិក ហ៊ុយ ស៊ីនប៉េង ផ្លាស្ទិក (ខេមបូឌា) ឯ.ក "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៥៖** ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- បន្ថែមជូន៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលាខេត្តកំពង់ស្ពឺ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
  - រដ្ឋបាលស្រុកគងពិសី
  - រដ្ឋបាលឃុំកោះ
  - "ដើម្បីជូនជ្រាប"
  - រដ្ឋប្រការ១៤ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ

**ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**  
**រដ្ឋលេខាធិការ**  
  
**ហេង សុខគង់**





ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៣៧៦ អ.ក.ប.ក.ប.ក. ១០

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ.....ឆ្នាំ.....ខែ.....សប្តាហ៍.....ស្តីពីការតែងតាំង  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មីចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អេសស៊ីជី ខនគ្រីត រូហ្វ (ខេមបូឌា) ខូ អិលធីឌី

**ស ម ្រ េ ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន អេសស៊ីជី ខនគ្រីត រូហ្វ (ខេមបូឌា) ខូ អិលធីឌី (SCG CONCRETE ROOF (CAMBODIA) CO., LTD) តំណាងដោយ លោក PARAMATE NISAGORNSEN បង្កើតរោងចក្រផលិតក្បឿង ដែលមានទីតាំងស្ថិតនៅ ភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

*(Signature)*



**ឈ្មោះផលិតផល**  
**ក្បឿង**

**លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code**  
**២៣៩៥**

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ៖** " រោងចក្រផលិតក្បឿង អេសស៊ីជី ខនត្រីត រូប (ខេមបូឌា) ខូ អិលជីឌី "

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



12



**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសបង្កើតរោងចក្រលេខ៤៣៩ ឧប.កខ.ប្រក. ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០០១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លិខិតលេខ ៣៦១ ឧស.កខ.លស.០៤ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ និងលិខិតលេខ៣៣១៥ ឧស.កខ.លស.០៩ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ចម្លងចុះ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលារាជធានីភ្នំពេញ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
  - រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
  - រដ្ឋបាលសង្កាត់ចោមចៅ
  - ដើម្បីជូនដ្ឋាប"
  - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ

ឧ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
រដ្ឋលេខាធិការ  
ហេង សុខគង់



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ៣៥៧ រ.ក.ក.ប្រក.១០

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ថ្ងៃ...២៩...១៣៣៧... ខែ...៧... ឆ្នាំ ឥស្សរៈសក ព.ស.២៥៦២  
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...២៩... ខែ...៧... ឆ្នាំ២០១៨

**ប្រកាសបង្កើតរោងចក្រ**

**ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំបន្តសុពលភាពវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រទម្រង់ថ្មី ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ញូធីច ខូ អិលធីឌី

**ស រ ប ប**

**ប្រការ១៖** អនុញ្ញាតឱ្យក្រុមហ៊ុន ញូធីច ខូ អិលធីឌី (NEWPEX CO., LTD.) តំណាងដោយ លោក JOE HYUN SUK បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៣ ស្រុកឧស្សាហកម្មខ្សែរទី II អគារលេខ២០ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល  
កាបូបគ្រប់ប្រភេទ

លេខកូដបំណាច់ផ្លាស់ប្តូរឧស្សាហកម្ម ISIC Rev.4 Code  
១៥២០

**ប្រការ២៖** ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

**ផ្លាកឈ្មោះរោងចក្រ ៖** “រោងចក្រផលិតកាបូបគ្រប់ប្រភេទ ញូផឹច ខូ អិលធីឌី ”

**ប្រការ៣៖** ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

**ប្រការ៤៖** មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

**ប្រការ៥៖** ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៦៖** ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ៧៖** ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

**ប្រការ៨៖** ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

**ប្រការ៩៖** ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១០៖** ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១១៖** ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

**ប្រការ១២៖** លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

**ប្រការ១៣៖** ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

**ប្រការ១៤៖** ប្រកាសបង្កើតរោងចក្រលេខ ៥២៤ ឧច.កខ.ប្រក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១១ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងលិខិតលេខ ៣៥២៩ ឧស.កខ.លស.០៩ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

**ប្រការ១៥៖** អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

**ប្រការ១៦៖** ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ចម្លងចុះ៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
  - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
  - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  - ក្រសួងពាណិជ្ជកម្ម
  - ក្រសួងបរិស្ថាន
  - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
  - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
  - អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
  - វិទ្យាស្ថានស្តង់ដារកម្ពុជា
  - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
  - សាលារាជធានីភ្នំពេញ
  - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
  - រដ្ឋបាលខណ្ឌដង្កោ
  - រដ្ឋបាលសង្កាត់ត្រពាំងពង្រ
  - "ដើម្បីជូនជ្រាប"
  - ដូចប្រការ១៥ "ដើម្បីអនុវត្ត"
  - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  
រដ្ឋលេខាធិការ  
ហេង សុខគង់



សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ  
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ  
ទីស្តីការគណៈរដ្ឋមន្ត្រី